

ព្រះរាជាណាចក្រកម្ពុជា  
KINGDOM OF CAMBODIA  
ជាតិ សាសនា ព្រះមហាក្សត្រ<sup>៥</sup>  
NATION RELIGION KING



ជាតិ សាសនា ព្រះមហាក្សត្រ  
NATIONAL BANK OF CAMBODIA

ប្រចិត្តបរិច្ឆេទសាធិកលក្ខីណូនីជាតិកម្ពុជា  
CAMBODIA  
BALANCE OF PAYMENTS STATISTICS BULLETIN

~ លេខ ~  
ស្រីមេដ្ឋាន ល៉ែនេយោ  
— SERIES No. (\$ —  
Ji bY QUARTER 2013

ក្រុមសាសន៍នៃបាន ឯកឧត្តមុទ្ធខ័ណ្ឌសាសន៍ និងសាសន៍បាន ឯកឧត្តមុទ្ធខ័ណ្ឌសាសន៍



ខ្ញុំមានសេចក្តីសោមនសូវិភាគយ សូមធ្វើជាយព្រឹត្តិបត្រសិតិជាប្រើប្រាស់ប្រចាំសកម្មដាប្រចាំព្រឹមាសទី២ ឆ្នាំ២០១៣ ។ ព្រឹត្តិបត្រលើខេត្ត៤០ នៃៗ ជាប្រឹត្តិបត្រចេញជាយប្រចាំគ្រាប់ ដែលចេញជាយទិន្នន័យចង់ក្រាយលម្អិតអំពីសិតិជាប្រើប្រាស់និងស្ថានភាពវិនិយោគអនុរាជាតិ បាប់ពីព្រឹមាសទី១ ឆ្នាំ២០១១ ដល់ព្រឹមាសទី២ ឆ្នាំ២០១៣ និងទិន្នន័យពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១២ ។

ជាគោលការណ៍ ស្ថិតិជាតិនឹងទូទាត់ និងស្ថានភាពវិនិយោគអនុរដ្ឋាភិបាលសំប្បទេសកម្មដា ត្រូវបានចងក្រងឡើងដោយផ្តើកតាមវិធីសាស្ត្រចងក្រងស្ថិតិជាតិនឹងទូទាត់ ( ខោះពុម្ពលើកទី៥ ) របស់មួលនិធីបិយរត្ត-អនុរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ព័ត៌មានស្ថិតិការវិនិយោគនៃស្ថិតិជាតិនឹងទូទាត់ និងស្ថានភាពវិនិយោគអនុរដ្ឋាភិបាលសំប្បទេសកម្មដា ដោយការបំបញ្ចូលហំប្រេបប្រុលក្នុងខ្លួនគណនីចំណេះ និងខ្លួនគណនីដើមទូននិងហិរញ្ញវត្ថុ ក្រោមទាំងបំប្រេបប្រុលក្នុងខ្លួនច្រើនសកម្មបរទេស និងច្រើនអកម្មបរទេស ធនធាន ។ ដើម្បីសម្រេចដល់ការយល់ដឹងអំពីស្ថិតិនេះ ឱ្យការសំពិនិត្យថ្មីថ្មីដោយប្រើប្រាស់ក្រុមការងារទាំងអស់អាជីវកម្មនូវសេចក្តីអធិប្រាយសង្ឃឹម អំពីប្រកាសទិន្នន័យ និងវិធីសាស្ត្រទាំងឡាយដែលប្រើប្រាស់ក្នុងការចងក្រងស្ថិតិទាំងនេះ ជូនមានបង្ហាញក្នុង “ កណ្តាលតំបន់បង្ហាញបច្ចេកទេស ” នៅផ្លូវការងារក្រោយ នៃព្រឹត្តិកប្រតេទេៗ ។

ធនាគារជាតិនៃកម្ពុជាតាននិងកំពុងបន្ទាន់ធ្វើឲ្យប្រសើរឡើងនូវគុណភាព និងភាពងាយស្រួលក្នុងការស្ថិតិថ្នន់យស្តិតិទាំងនេះ ដើម្បីធ្វើឲ្យអ្នករាជការទាំងអស់ទទួលបាននូវព័ត៌មានថ្មីអំពីទិន្នន័យស្តិតិជាតិ-ទូទាត់ និងស្ថានភាពវិសេយោគអនុជាតិរបស់ប្រទេសកម្ពុជា ។ ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណភាពចំពោះអ្នករាជការកំពុងបន្ទាន់ទាំងអស់សម្រាប់កិច្ចសហការយ៉ាងល្អ និងជួយដូលទិន្នន័យតាមការស្នើសំ ។ ធនាគារជាតិនៃកម្ពុជា សូមស្ថាគមនុការលំមតិ និងសំណុំមួយក្រុមហ៊ុនបានចេញផ្សាយខ្លួន និងការរៀបចំ ដើម្បីឲ្យការចេញផ្សាយលើកក្រុមយោងទៅតានកាន់តែប្រសើរឡើង ។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណបំពេះការចាប់អាមេរិករបស់អ្នកអាជីវការទាំងអស់ មកលើ  
ត្រីកិច្ចក្រសួងពីឱ្យទូទាត់ និងស្ថានភាពវិស័យអនុវជ្ជរដាក់របស់ប្រទេសកម្ពុជា ។

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣

ଶ୍ରୀମତୀ ପାତ୍ନୀ

ଭାବିତ

## **Message from the Governor**

I am pleased to introduce the June Quarter 2013 issue of Cambodia's Balance of Payments Statistics Bulletin which was prepared and published by the National Bank of Cambodia (NBC).

As a periodical publication, this 40<sup>th</sup> issue of BOP bulletin is the latest releasing series that contains details of balance of payments (BOP) and international investment position (IIP) statistics from the March Quarter 2011 to the June Quarter 2013 and annual data for the years 2011-2012.

In principle, Cambodia's BOP and IIP statistics are compiled based on the guidelines of the *Fifth Edition of the Balance of Payments Manual (BPM5)* of the International Monetary Fund (IMF). The main objective of the publication is to provide information on recent developments in Cambodia's BOP and IIP, including changes in the components of the current, capital and financial accounts, as well as changes in foreign financial assets and liabilities. To facilitate a greater understanding, the users can find the technical notes associating with a brief description of data sources and methods used in the compilation of these statistics which are provided at the end of this bulletin.

The NBC has a continuous program in place to develop and improve the quality and accessibility of these statistics in order to keep users up to date with Cambodia's BOP and IIP statistics. The NBC would like to express its appreciation to all concerned parties for the co-operation and assistance in providing the required data. Your comments and suggestions aiming to improve future issues of this bulletin would be greatly appreciated.

Thank you very much for your interest in Cambodia's BOP and IIP statistics.

**Governor**



**Chea Chanto**

September 30, 2013  
Phnom Penh

## មាតិកា

នាយករដ្ឋមន្ត្រី

|  | ទំនំ |
|--|------|
| អំណុះសំភាព                               | ៥    |
| ផ្លូវសំខាន់ៗ                             | ៦    |
| សមាសភាពអត្ថិភី                           | ៧    |
| ចំណុចអត្ថិភី                             | ៨    |
| ប្រធើ១ : សមាសភាពគណីចរន្ត                 | ៩    |
| គារពិភាក្សាឌីជាប់ន្ទាល                   | ៩    |
| អណ្តាគិចច្ចាល                            | ៩    |
| ប្រធើ២ : ការនាំចេញ និងការនាំចូល          | ៩    |
| ប្រធើ៣ : សេវា ( គណនោ និងគណពន្ល )         | ៩    |
| ប្រធើ៤ : ប្រាក់ចំណួល ( គណនោ និងគណពន្ល )  | ១០   |
| ប្រធើ៥ : ប៊ែងចរន្ត ( គណនោ និងគណពន្ល )    | ១០   |
| អណ្តាគិចច្ចាល សិលមិះញ្ញាពល               | ១០   |
| អណ្តាគិចច្ចាល                            | ១០   |
| ប្រធើ៦ : គណនីដើមទុននិងហិរញ្ញវត្ថុ        | ១១   |
| អណ្តាគិចច្ចាល                            | ១១   |
| ប្រធើ៧ : សមាសភាពគណីហិរញ្ញវត្ថុ           | ១១   |
| ស្ថានភាពពិនិយោគអន្តរបាតិ                 | ១២   |
| ប្រធើ៨ : សមាសភាពស្ថានភាពវិនិយោគអន្តរបាតិ | ១២   |
| បញ្ជីចុចុទាស់បេសប្រជែងអន្តរបាតា          | ១៤   |
| ការងារ១ : ការងារដឹងច្បៃនិងទូទាត់         | ១៤   |
| ការងារ២ : គណនីចំនួញ                      | ១៥   |
| ការងារ៣ : គណនីសេវា                       | ១៧   |
| ការងារ៤ : គណនីប្រាក់ចំណួល                | ១៨   |
| ការងារ៥ : គណនីប៊ែងចរន្ត                  | ១៩   |
| ការងារ៦ : គណនីដើមទុន                     | ២០   |
| ការងារ៧ : គណនីហិរញ្ញវត្ថុ                | ២១   |
| ការងារ៨ : ស្ថានភាពវិនិយោគអន្តរបាតិ       | ២១   |
| ការងារ៩ : បំណុលក្រោប្រទេស                | ២២   |
| ការងារ១០ : អនុបាតដឹងច្បៃនិងទូទាត់        | ២៣   |
| អំណុះបញ្ជីចុចុទាស់បេសប្រជែង              | ២៤   |

## CONTENTS

សាខាប្រចាំរដ្ឋ

|  | Page |
|--|------|
| NOTES .....  | 6    |
| HIGHLIGHTS .....   | 13   |
| KEY AGGREGATES.....  | 13   |
| KEY POINTS.....  | 13   |
| Figure 1: Current Account Aggregates.....                    | 13   |
| ANALYSIS OF ESTIMATES.....                                   | 13   |
| CURRENT ACCOUNT.....   | 13   |
| Figure 2: Exports and Imports .....                          | 14   |
| Figure 3: Services Credits and Debits .....                  | 15   |
| Figure 4: Income Credits and Debits .....                    | 15   |
| Figure 5: Current Transfers Credits and Debits .....         | 16   |
| CAPITAL AND FINANCIAL ACCOUNT .....                          | 16   |
| CAPITAL ACCOUNT .....  | 16   |
| Figure 6: Capital and Financial Accounts .....               | 16   |
| FINANCIAL ACCOUNT .....                                      | 16   |
| Figure 7: Financial Account Aggregates .....                 | 17   |
| INTERNATIONAL INVESTMENT POSITION .....                      | 17   |
| Figure 8: International Investment Position Aggregates ..... | 17   |
| CAMBODIA'S BALANCE OF PAYMENTS.....                          | 18   |
| Table 1: Balance of Payments Summary .....                   | 19   |
| Table 2: Goods Account.....                                  | 20   |
| Table 3: Services Account .....                              | 21   |
| Table 4: Income Account.....                                 | 22   |
| Table 5: Current Transfers Account.....                      | 23   |
| Table 6: Capital Account .....                               | 24   |
| Table 7: Financial Account.....                              | 25   |
| Table 8: International Investment Position .....             | 26   |
| Table 9: External Debt.....                                  | 27   |
| Table 10: Balance of Payments Ratios .....                   | 28   |
| TECHNICAL NOTES .....  | 34   |

## គំណត់សំឡាល់ :

ការសាកស្សរីតិមាន

ចំពោះព័ត៌មានបន្ថែមអំពី ស្ថិតិជាតិនឹងទូទាត់ និងស្ថិតិដែលពាក់ព័ន្ធ សូមទាក់ទង ពេក តាម ស្ថិតិ ប្រជាន់នាយកដ្ឋានស្ថិតិ នៃនគរាជធាតុនៃកម្ពុជា តាមទូរសព្ទ លេខ : (៤៥៥) ៨៥១ ២១១ ៩២៣ បុតាមអីម៉ែល tsokhann@online.com.kh ។

ការចេញផ្សាយលើករាយ

ការចេញផ្សាយ

ពេលដែលចេញផ្សាយ

ត្រីមាសទី៣ ឆ្នាំ២០១៣

ត្រីមាសទី១ ខែមី ឆ្នាំ២០១៣

ការវេកប្រួលការចេញផ្សាយលើកនេះ

កំណែ ៣

ការចេញផ្សាយលើកនេះ មានភ័យបញ្ចូលការវេកប្រួលទិន្នន័យក្នុងខ្លួន ការនាំចូល ( តណាងន ) និងខ្លួនការនាំចូល ( តណាងពន្ល ) នៃសមតុល្យតណាងនិងត្រីមាសទី១ ឆ្នាំ២០១៣ និងខ្លួនសេវាដីក្រើដីដែលទាំងផ្លូវកតណាងន និងតណាងពន្ល នៃសេវាសុវត្ថុ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១១ ដល់ត្រីមាសទី១ ឆ្នាំ២០១៣ ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ផ្លូវកត្តិកាលកណ្តាល នៃបង្កើរចរន្ត ( តណាងន ) ត្រូវបានកែត្រូវ ដីដែល ។ លើសពីនេះ ទិន្នន័យនឹងយោគដោងទៀត នៃទទួលសកម្មហិរញ្ញវត្ថុបន្ទះស ត្រូវបានកែត្រូវចាប់ពីត្រីមាសទី១ ឆ្នាំ២០០៩ ដល់ត្រីមាសទី១ ឆ្នាំ២០១៣ ។ ខ្លួន វិនិយោគដ្ឋាល់នៅកម្ពុជានៃទទួលសកម្មហិរញ្ញវត្ថុបន្ទះស ត្រូវបានកែត្រូវចាប់ពីត្រីមាសទី១ ឆ្នាំ២០០៨ ដល់ត្រីមាសទី១ ឆ្នាំ២០១៣ ។ ការវេកប្រួលខាងលើនេះ គឺយោងតាមការធ្វើបច្ចុប្បន្នកម្មទិន្នន័យពីប្រកាសទិន្នន័យ និងការវេកសម្រួលទិន្នន័យដោយស្ថានមួយចំនួន ។

ការវេកប្រួលទាំងនេះ បានធ្វើឱ្យមានការប្រប្រលទិន្នន័យស្ថានភាពវិនិយោគ អនុរាជាតិសុវត្ថិ និងបំណុលក្រោមប្រទេស ដីដែរ ។

ការវេកប្រួលការចេញផ្សាយលើករាយ

ការវេកប្រើនឹងត្រូវបានរៀបចំធ្វើឡើងដីដែរ ចំពោះសមាសភាពមួយចំនួន ដោងទៀត នៃស្ថិតិជាតិនឹងទូទាត់ ដោយយោងទៅតាមការវេកប្រួលពីប្រកាសទិន្នន័យ ។

អក្សរកាត់

BOP ធនឹងទូទាត់

NBC ធននគរាជាតិនៃកម្ពុជា

n.i.e មិនមានភ័យបញ្ចូលនៅកន្លែងដោងទៀត

NIS វិឡាស្ថានជាតិស្ថិតិ

ការតម្រូវធម៌លើក

ភាពខ្មែរ ដោយអនុវត្តរាជរដ្ឋាភិបាល និងដែលបុកក្នុងការបានពុម្ពផ្សាយលើកនេះ បណ្តាលមកពីការតម្រូវធម៌លើក ។

ពីតិមានលម្អិតបន្ថែមទៀត

ចំពោះព័ត៌មានលម្អិតបន្ថែមទៀត និងសេវាទិន្នន័យពីសេសភាពសាកសុរាទាមសំណុំមន្ត្រី បុតាមការមកដាក់ពីតិមានលម្អិតបន្ថែមទៀត ។

## Notes

### Inquiries

For further information about these BOP and related statistics, please contact **Mr. Tann Sokhann**, Director of Statistics Department, National Bank of Cambodia on (855) 886 211 123 or by email at: tsokhann@online.com.kh

### Forthcoming issues

| Issue                         | Expected release        |
|-------------------------------|-------------------------|
| <i>September Quarter 2013</i> | <i>31 December 2013</i> |

### Changes in this issue

This issue includes revisions to Balance on: Goods–Imports and Exports in the March Quarter 2013; Services Account (Credits and Debits)—Travel Services from the December Quarter 2011 to the March Quarter 2013; and Current transfers (Debit) – General Government in the March Quarter 2013.

In addition, the Foreign Financial Assets—Other Investment has been revised from the March Quarter 2009 to the March Quarter 2013. The Foreign Financial Liabilities—Direct Investment in Cambodia has also been revised from the March Quarter 2008 to the March Quarter 2013. These revisions have been made due mainly to the revisions made by the source data.

These revisions led to the changes in the Current Account and Financial Account Balances. Therefore, these changes also contributed to the changes in the level of International Investment Position and External Debt.

### Changes in next issue

Changes will be also made to some other BOP components following the revised estimates performed by the source data.

### Abbreviations

BOP Balance of Payments  
NBC National Bank of Cambodia  
n.i.e. Not Included Elsewhere  
NIS National Institute of Statistics

### Rounding

Any discrepancies between totals and the sum of the component aggregates in this publication are due to rounding.

### More detailed information

More detailed information and special data services are available on request and on a “user pays” basis.

# ក្រសួងពេទ្យ


## សាធារណការនគរបាល

| គិតជាបានដុល្លារអាមេរិក                   | ព្រី. ១-១២ | ព្រី. ២-១២ | ព្រី. ៣-១២ | ព្រី. ៤-១២ | ព្រី. ៥-១២ | ព្រី. ៦-១២ | ចំនួនប្រាក់ប្រាក់ %<br>ព្រី. ២-១២/ព្រី. ៥-១២ | ចំនួនប្រាក់ប្រាក់ %<br>ព្រី. ២-១២/ព្រី. ៣-១២ |
|--|------------|------------|------------|------------|------------|------------|--|--|
| <b>គិតជាបានដុល្លារអាមេរិក</b>            | -៣៨០,០     | -៦៣៦,៥     | -៤៩៥,៣     | -៥១៧,៤     | -៦១៧,៣     | -៥៤០,៥     | ៩៣,៥   | -១៥,០  |
| សមតុល្យគណនីទំនិញ                         | ៣៥៣,១      | ១៦៥,០      | ២៨៨,៥      | ២៨០,៥      | ២៨១,៦      | ១៣១,៥      | -៥៣,៣  | -២២,២  |
| សេវា (សុទ្ធសម្ព័ន្ធ)                     | -១៥៣,៨     | -១៣៥,២     | -១៤៥,៧     | -១៦៦,៦     | -១៥៦,២     | -១៥៧,៨     | -១៥,៦  | ១៣,៨   |
| ប្រាក់ចំណូល (សុទ្ធសម្ព័ន្ធ)              | ១៥០,៩      | ១១៥,៣      | ១០៥,៦      | ១២០,០      | ១០១,៤      | ៩៥,២       | -៣,២   | -១៥,៩  |
| សមតុល្យគណនីចំណូល                         | -៥៥,៥      | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | ៦,៥  | -៣,៤   |
| <b>គិតជាបានដុល្លារអាមេរិក</b>            | ១៥,៥       | ១៥,១       | ១៥,៥       | ១៥,៤       | ១៥,៣       | ១៥,៣       | ០,០  | ២៥,១   |
| សមតុល្យគណនីដើមទិន្នន័យ                   | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | ៥,៥  | -៥,០   |
| សមតុល្យគណនីបិវប្បញ្ញត្តិ                 | ១៥,៥       | ១៥,១       | ១៥,៥       | ១៥,៤       | ១៥,៣       | ១៥,៣       | ០,០  | ២៥,១   |
| សេវា (សុទ្ធសម្ព័ន្ធ)                     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | -៥៥៥,៥     | ៦,៦  | ២៥,១   |
| ចំណូលសុទ្ធសម្ព័ន្ធ                       | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ០,៥  | ៥,៥  |
| ប្រាក់ចំណូលសុទ្ធសម្ព័ន្ធ (សុទ្ធសម្ព័ន្ធ) | ១៥,៥       | ១៥,១       | ១៥,៥       | ១៥,៤       | ១៥,៣       | ១៥,៣       | -៥៥៥,៥                                       | -៥៥៥,៥                                       |
| ស្ថានភាពវិនិយោគអន្តរជាតិ (សុទ្ធសម្ព័ន្ធ) | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥      | ៥៥៥,៥  | ៥៥៥,៥  |

## ចំណួនប្រាក់ប្រាក់

សមតុល្យគណនីចំណូលរបស់ប្រទេសកម្មជាតិមាសទី២ ឆ្នាំ២០១៣ មានទិន្នន័យ ៤៦៣,០ លានដុល្លារអាមេរិក បានកើនឡើងពីទិន្នន័យចំណូល ៤៥០,៥ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន ។ ការកើនឡើងនេះបណ្តាលមកពីការចែកចាយចំណួនប្រាក់ប្រាក់នៃសមតុល្យគណនីទំនិញ និងគណនីប្រាក់ចំណូលបានចែកចាយចំណួនប្រាក់ប្រាក់នៃសមតុល្យគណនីចំណូល ៤៥៥,៥ លានដុល្លារអាមេរិក ។

## រូបទី១ : សមាសភាពគណនីចំណូល



អតិថជននឹងប្រាក់ប្រាក់នៃត្រីមាសទី២ ឆ្នាំ២០១៣ នេះបានប្រាក់ប្រាក់ដែលត្រូវបានបង្កើតឡើង ៤៥៥,៥ លានដុល្លារអាមេរិក ប្រាក់ចំណូល ៤៥៥,៥ លានដុល្លារអាមេរិក ប្រាក់ប្រាក់នៃសមតុល្យគណនីចំណូល ៤៥៥,៥ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន ។

គិតត្រីមាសទី២ ឆ្នាំ២០១៣ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្មជាតិបានបង្ហាញចាំបីខែ ប្រទេសសុទ្ធសម្ព័ន្ធមានចំណូល ៤.២៥៣,៧ លានដុល្លារអាមេរិក បានកើនឡើងនៅក្នុងត្រីមាសមុន ។ ការកើនឡើងនេះបណ្តាលមកពីការចែកចាយសុទ្ធសម្ព័ន្ធនៃត្រីមាសមុន ។

# ការពិភាគអនុវត្តន៍ការបង់ស្ថាន


## តាមរយៈខេត្ត

សមតុល្យគណនីចន្លែមាននិនការចំនួន ៥៦៥,០ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ បានកើនឡើង ២៥,៦ លានដុល្លារអាមេរិក ( ៦,៥% ) ធ្វើបន្ទិនិនការ ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ។ និនការចំនួនត្រីមាសទី២ ឆ្នាំ២០១៣ នេះ មានសមាមាប្រចាំមាតុក ១២,៧% នៃជូនិតជូនក្នុងស្ថានបុរិ ។

## ទំនួរ

ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ សមតុល្យគណនីចន្លែមាននិនការចំនួន ៥៥០,៩ លានដុល្លារអាមេរិក បានចំយុទ្ធផ្លែ,៥ លានដុល្លារអាមេរិក ( ១៣,៥% ) ធ្វើបន្ទិនិនការចំនួន ៦២៧,៣ លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ។ ហើយធ្វើបន្ទាំលើឆ្នាំ និនការសមតុល្យគណនីចំនួន ក្នុងត្រីមាសមុន បានចំយុទ្ធផ្លែ,៨ លានដុល្លារអាមេរិក ( ១៥,០% ) ធ្វើបន្ទិនិនការចំនួន ៦៣៦,៥ លានដុល្លារអាមេរិកក្នុងត្រីមាសដូចត្រូវនៃឆ្នាំក្នុងខែ ។

## រូបទី២ : ការនាំចេញ និងការនាំចូល



ក្នុងអំឡុងពេលដែលនេះ: ការនាំចេញសបុរិ f.o.b មានចំនួន ១.៥២៥,៨ លានដុល្លារអាមេរិក បានកើនឡើង ចំនួន ៥៥,១ លានដុល្លារអាមេរិក ( ៤,០% ) ពី ១.៥៧០,៧ លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០១៣ និងចំនួន ២០៥,៦ លានដុល្លារអាមេរិក ( ១៥,៦% ) ពី ១.៣២០,៣ លានដុល្លារអាមេរិកក្នុងត្រីមាសដូចត្រូវនៃឆ្នាំក្នុងខែ ។ កត្តាចម្លៃយុទ្ធផ្លែដែលក្នុងការកើនឡើងនេះ: បណ្តាលមកពីការកើនឡើងការនាំចេញតាមប្រព័ន្ធគន្លេត្រោះពន្លឹមខែ ដល់ ១.៣៧១,១ លានដុល្លារអាមេរិក ពេលដី បានកើនឡើងចំនួន ៥៧,៥ លានដុល្លារអាមេរិក ( ៤,៤% ) ពី ១.៣១៩,៦ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន ។ កត្តាចំឡើតដែលបានយុទ្ធផ្លែដែលក្នុងការកើនឡើងការនាំចេញសបុរិ f.o.b ដូចជា ការនាំចេញកោស្យិ និងជូនិតជូនកោស្យិ ជូនិតជូននៃសាធ ឱយើនិងជូនិតជូនឱយើនិងការនាំចេញសបុរិ បានបង្កាញចា មានការកើនឡើង ពិចត្តុច ។

ការនាំចូលសបុរិ f.o.b បានចំយុទ្ធផ្លែ ២៧,៤ លានដុល្លារអាមេរិក ( ១,៣% ) ពី ២.០៨៥,១ លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ដល់ ២.០៧០,៧ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ។ ការចំយុទ្ធផ្លែនេះ បណ្តាលមកពីការចំយុទ្ធផ្លែ: ការនាំចូលទំនួនត្រូវបានក្នុងការកើនឡើងការនាំចេញតាមប្រព័ន្ធគន្លេត្រោះពន្លឹមខែ ដល់ ១០,៨ លានដុល្លារអាមេរិក ឬ ១៣,៩% ) ប្រហែលនេះ: ប្រហែលអិល និងវិកុជាតុដើមពាក់ព័ន្ធ ( ៤,៥ លានដុល្លារអាមេរិក ឬ ១,៦% ) និងការចំយុទ្ធផ្លែ: ពិចត្តុច លើការនាំចូលមួយការបារា គ្រឹះឯកជ្រើនិច្ច និងគ្រឹះឯកជ្រើនិងខបករណ៍ដីការពាក់ព័ន្ធ ។


## សេវា

គណនីសេវាសុខភូងត្រីមាសទី២ ឆ្នាំ២០១៣ មានអតិថរកចំនួន ១៣១,៥ លានដុល្លារអាមេរិក បានចែយចុះចំនួន ១៥០,២ លានដុល្លារអាមេរិក ( ៥៣,៣% ) ដោយបន្ថីនអតិថរកភូងត្រីមាសទី១ ឆ្នាំ២០១៣ ដែលមានចំនួន ២៤១,៦ លានដុល្លារអាមេរិក ។ ការចែយចុះអតិថរកសេវាដើម្បីជំណើរ និងការកើនឡើងទិនការសេវាដើម្បីការបញ្ចូនសុខុតិកត្តាចម្លៃរួមចំណោក ក្នុងការចែយចុះអតិថរកសមតុល្យគណនីសេវាសុខ នៃ៖ ។ ហើយដោយបន្ថីនត្រីមាសដូចត្រូវនៃឆ្នាំក្នុងនេះ អតិថរកសមតុល្យគណនីសេវាសុខបានចែយចុះចំនួន ៣៧,៥ លានដុល្លារអាមេរិក ( ២២,២% ) ។

គណនីសេវា ( គណទាន ) បានចែយចុះចំនួន ១២៤,៦ លានដុល្លារអាមេរិក ( ១៧,៧% ) ពី ៣០៨,៤ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន មកត្រីម ៥៧៩,៨ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ។ ការចែយចុះនេះបណ្តាលមកពីការចែយចុះសេវាដើម្បីជំណើរ ( ១១៣,៦ លានដុល្លារអាមេរិក ឬ ២២,២% ) សេវាដើម្បីការបញ្ចូន ( ១១,៥ លានដុល្លារអាមេរិក ឬ ១២,១% ) ខណៈដែលសេវាដើម្បីនេះបានកើនឡើងតិចតូចពី ៩៨,១ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ដល់ ៩៨,៦ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ដែលជាលទ្ធផលនៃការកើនឡើងនៃសេវាដូរគមនាគមន៍ និងផ្លូវការបំណ្ឌានិងទន្លេស្តីសារ ។

ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ សេវា ( គណទន្ទ ) បានកើនឡើងចំនួន ២៥,៥ លានដុល្លារអាមេរិក ( ៦,០% ) ដល់ ៤៤៨,៣ លានដុល្លារអាមេរិក ដោយបន្ថីនសមតុល្យក្នុងត្រីមាសមុន ដែលការកើនឡើងនេះបណ្តាលមកពីការកើនឡើង សេវាដើម្បីជំណើរ ( ១៥,៣ លានដុល្លារអាមេរិក ឬ ២០,៧% ) និងសេវាដើម្បី ( ១២,០ លានដុល្លារអាមេរិក ឬ ១១,២% ) ជាពីស់សេវាដូរគមនាគមន៍ សេវាការិបាល សេវាការិបាល សេវាការិបាល សេវាការិបាល និងសេវាដូរគមនាគមន៍ ។


## រូបទឹន ៖ សេវា ( គណទាន និងគណទន្ទ )



## ប្រាក់ចំណ្ងាស

និងការគណនីប្រាក់ចំណ្ងាសសុខ បានចែយចុះចំនួន ៣៥,៥ លានដុល្លារអាមេរិក ( ១៩,៦% ) ពី ១៩៦,២ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ មកត្រីម ១៥៧,៧ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ។ ការចែយចុះនេះបណ្តាលមកពី ការចែយចុះនិងការបញ្ចូនសុខ ពីសេវាការិបាល ពីការបំប្លែនការិបាល សុខ ។ វិវារុទ្ធតែត្រីប្រាក់ចំណ្ងាសសុខ មានការបំប្លែនតិចតូច ។

## រូបទី៤ : ប្រាក់ចំណុល ( សណ្ឋាគន និងសណ្តាន )




ប្រាក់ចំណុល ( សណ្ឋាគន ) បានចិត្តយកចំណុល ១,៣ លានដុល្លារអាមេរិក ( ៧,៣% ) ពី ១៨,៥ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ មកត្រីម ១៨,២ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ។ ការចិត្តយកចំណុល ពីការវិនិយោគផ្លូវក្រោមឡើត ចំណុល ១,៤ លានដុល្លារអាមេរិក ( ១១,៧% ) គឺជាការតាមច្បាប់រួមចំណោកក្នុងការចិត្តយកចំណុល ។ ការទុទាត់ប្រាក់ចំណុល ( សណ្ឋាគន ) ពីមានការប្រើប្រាស់បន្ថែមសមតុល្យ ១,៣ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន ។ ចំណោកប្រាក់ចំណុល ( សណ្ឋាគន ) ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ មានចំណុល ១៨៤,៦ លានដុល្លារអាមេរិក បានចិត្តយកចំណុល ៣៩,៤ លានដុល្លារអាមេរិក ( ១៨,៥% ) ពី ២១៩,៧ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន ។ ការចិត្តយកចំណុល ( សណ្ឋាគន ) នៃ បណ្តាលមកពីការចិត្តយកចំណុលពីការវិនិយោគឡើត ចំណុល ៣៩,៤ លានដុល្លារអាមេរិក ( ២០,១% ) ដើម្បីការចិត្តយកចំណុល នៃការវិនិយោគប្រាក់ចំណុលពីការវិនិយោគឡាតាំង និងការវិនិយោគផ្លូវក្រោមឡើត ។ ការទុទាត់ប្រាក់ចំណុល ( សណ្ឋាគន ) បានចិត្តយកចំណុល ០,៩ លានដុល្លារអាមេរិក ( ០,៥% ) ពី ១៦,៨ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ មកត្រីម ១៦,៧ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ។

## ចំណុលប្រាក់ចំណុល

ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ គណនីបង់ប្រាក់ចំណុលសុខ្មោះមានអតិថិជនចំណុល ៩៨,២ លានដុល្លារអាមេរិក បានចិត្តយកចំណុល ៣,៣ លានដុល្លារអាមេរិក ( ៣,២% ) ដោយបន្ថីនអតិថិជនគណនីបង់ប្រាក់ចំណុលចំណុល ៩០១,៤ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ។ គណនីបង់ប្រាក់ចំណុល ( សណ្ឋាគន ) បានចិត្តយកចំណុល ៧,៤ លានដុល្លារអាមេរិក ( ៥,៥% ) ដែល ១៩៨,៣ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ ។ ក្នុងអំឡុងពេលចុច្ចានេះ គណនីបង់ប្រាក់ចំណុល ( សណ្ឋាគន ) បានចិត្តយកចំណុល ៤,២ លានដុល្លារអាមេរិក ( ១២,១% ) ពី ៣៨,៣ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ មកត្រីម ៣០,១ លានដុល្លារអាមេរិក ។

## រូបទី៥ : បង់ប្រាក់ចំណុល ( សណ្ឋាគន និងសណ្តាន )




## តារាងនិទ្ទេសម្រាប់សាស្ត្រ

### តារាងនិទ្ទេសម្រាប់សាស្ត្រ

សមកុលយុគណនីដើមទូទៅ មានអតិថរិកចំនួន ៤៥,៣ លានដុល្លារអាមេរិក ក្នុងព្រឹមមាសទី២ ឆ្នាំ២០១៣ និងមានអតិថរិកចំនួនដូចត្រីនិងព្រឹមមាសមុន។

#### រូបទី៦ : តារាងនិទ្ទេសម្រាប់សាស្ត្រ និងហិរញ្ញវត្ថុ




### តារាងនិទ្ទេសម្រាប់សាស្ត្រ

សមកុលយុគណនីហិរញ្ញវត្ថុ បានបង្កាញពីលំហូរចូលសុខ្ពចំនួន ៤០២,៣ លានដុល្លារអាមេរិក ក្នុងព្រឹមមាសទី២ ឆ្នាំ២០១៣ បានកើនឡើង ១៨,៣ លានដុល្លារអាមេរិក ( ៤,៤% ) ធ្វើបន្ទិងលំហូរចូលសុខ្ពចំនួន ៣៨៤,០ លានដុល្លារអាមេរិក ក្នុងព្រឹមមាសមុន។ កំណើនលំហូរចូលសុខ្ពនេះ បណ្តាលមកពីការការកើនឡើងលំហូរចូលសុខ្ពនៃគណនីវិនិយោគជាល់ និងការកើនឡើងគណនីទ្រពូសកម្មជាទុនប្រើប្រាស់។

គណនីវិនិយោគជាល់ ( សុខ្ព ) បានបង្កាញចាប់មានលំហូរចូល ៤៤៨,១ លានដុល្លារអាមេរិកក្នុងព្រឹមមាសទី២ ឆ្នាំ២០១៣ បានកើនឡើងចំនួន ១៦៧,៦ លានដុល្លារអាមេរិក ( ៤៦,៧% ) ធ្វើបន្ទិងលំហូរចូលសុខ្ពក្នុងព្រឹមមាសមុន ២៨០,៥ លានដុល្លារអាមេរិក។ ហើយធ្វើបន្ទិងលំហូរចូលសុខ្ពចំនួន ២៧៨,៧ លានដុល្លារអាមេរិកព្រឹមមាសជូចត្រូវនៃឆ្នាំកណ្តាល នៅក្នុងគណនីវិនិយោគជាល់នេះបានកើនឡើងចំនួន ១៦៥,៥ លានដុល្លារអាមេរិក ( ៦០,២% ) ។

#### រូបទី៧ : សមាសភាពគណនីហិរញ្ញវត្ថុ



តណានីវិនិយោគបែងចែកលើប្រព័ន្ធមានសំហាបូលសុខចំនួន ៣,៥ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ បានចែងចាំនួន ០,៣ លានដុល្លារអាមេរិក ( ៧,៦% ) ដោយនឹងលើប្រព័ន្ធសុខចំនួន ៤,១ លានដុល្លារអាមេរិក ក្នុងត្រីមាសមុន ។ ក្នុងត្រីមាសដូចត្រូវនៃត្រូវក្នុងនៅទៅ សមតុល្យនេះមានចំនួន ៣,៩ លានដុល្លារអាមេរិក ។


តណានីវិនិយោគដែរដៃឡើត បានកត់ត្រានូវលើប្រព័ន្ធសុខចំនួន ៤៨,៥ លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ បន្ទាប់ពីមានសំហាបូលសុខចំនួន ៣៦៦,៩ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ឧបាណដែលសមតុល្យនេះ មានសំហាបូលសុខចំនួន ១១៦,២ លានដុល្លារអាមេរិក ក្នុងត្រីមាសដូចត្រូវនៃត្រូវក្នុងនៅទៅ ។

លើប្រព័ន្ធសុខនៃទ្រព្យសកម្មជាតុនប្រចាំសប្តាហ៍នេះ ក្នុងត្រីមាសទី២ ឆ្នាំ២០១៣ មានចំនួន ១,២ លានដុល្លារអាមេរិក បានចែងចាំនួន ២៦៦,៤ លានដុល្លារអាមេរិក ពី ២៦៧,៦ លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០១៣ ។

## ស្ថាលភាពនិនិមួយៗនៅលាន

ស្ថាលភាពនិនិមួយៗនៅលានជាកំណត់សុខបែស់ប្រទេសកម្ពុជា គិតត្រីមបង្កើតត្រីមាសទី២ ឆ្នាំ២០១៣ បានបង្ហាញថាគ្រោព្យ-អកម្មបន្ទេសសុខមានចំនួន ៤.២៧៣,៧ លានដុល្លារអាមេរិកដោយនឹងសមតុល្យសុខចំនួន ៣.៦៤៥,៦ លានដុល្លារអាមេរិកនៅចុងត្រីមាសមុន ។ កត្តាបន្ទាយក្នុងការកែវិនិយោគនេះគឺជាបណ្តាលមកពីការកែវិនិយោគនៃទ្រព្យអកម្មជាបុត្រសុខ ។

## របីទេះ សមាសភាពស្ថាលភាពនិនិមួយៗនៅលាន



គិតត្រីមបង្កើតត្រីមាសទី២ ឆ្នាំ២០១៣ ទ្រព្យអកម្មជាបុត្រសុខបានកែវិនិយោគឡើងចំនួន ៤៤០,៧ លានដុល្លារអាមេរិក ( ៦,៦% ) ពី ៤.៦៤៦,៧ លានដុល្លារអាមេរិកនៅចុងត្រីមាសទី១ ឆ្នាំ២០១៣ ដល់ ៤.៦៤០,៤ លានដុល្លារអាមេរិក ។ ទ្រព្យសកម្មជាបំណុលសុខមានចំនួន ២.២៨៩,២ លានដុល្លារអាមេរិក បានកែវិនិយោគឡើងចំនួន ៤,៣ លានដុល្លារអាមេរិក ( ០,៤% ) ដោយនឹងសមតុល្យ ២.២៨៩,៦ លានដុល្លារអាមេរិក នៅចុងត្រីមាសទី១ ឆ្នាំ២០១៣ ។ ខែករណីដែរដៃឡើត សុខបានចែងចាំនួន ១៥៥,៦ លានដុល្លារអាមេរិក ពី ១៥០,២ លានដុល្លារអាមេរិក នៅចុងត្រីមាសទី១ ឆ្នាំ២០១៣ មកត្រីម ៥៥៥,៦ លានដុល្លារអាមេរិក ( ២១,០% ) ។

## HIGHLIGHTS


### KEY AGGREGATES

| US\$ Million                             | MQ12     | JQ12     | SQ12     | DQ12     | MQ13     | JQ13     | % Change JQ13/MQ13 | % Change JQ13/JQ12 |
|--|----------|----------|----------|----------|----------|----------|--------------------|--------------------|
| <b>CURRENT ACCOUNT</b>                   |          |          |          |          |          |          |                    |                    |
| Balance on Goods                         | -380.0   | -636.5   | -415.3   | -517.4   | -627.3   | -540.9   | 13.8               | -15.0              |
| Net Services                             | 353.1    | 169.0    | 228.9    | 260.5    | 261.6    | 131.5    | -53.3              | -22.2              |
| Net Income                               | -163.4   | -134.2   | -184.7   | -166.6   | -196.2   | 157.7    | -19.6              | 17.5               |
| Net Current Transfers                    | 140.9    | 114.3    | 108.6    | 120.0    | 101.4    | 98.2     | -3.2               | -14.1              |
| Balance on Current Account               | -49.5    | -487.4   | -262.6   | -303.5   | -440.4   | -469.0   | 6.5                | -3.8               |
| <b>CAPITAL AND FINANCIAL ACCOUNTS</b>    |          |          |          |          |          |          |                    |                    |
| Capital Account Balance                  | 68.5     | 68.1     | 69.5     | 70.4     | 85.3     | 85.3     | 0.0                | 25.1               |
| Financial Account Balance                | -24.9    | 487.4    | 168.3    | 244.1    | 384.0    | 402.3    | 4.8                | -1.0               |
| <b>INTERNATIONAL INVESTMENT POSITION</b> |          |          |          |          |          |          |                    |                    |
| Net Equity                               | -5,490.1 | -5,765.1 | -6,072.1 | -6,424.5 | -6,699.7 | -7,140.4 | 6.6                | 23.9               |
| Net Debt                                 | 2,204.7  | 2,084.6  | 2,231.8  | 2,863.4  | 2,273.9  | 2,282.2  | 0.4                | 9.5                |
| Net Other Instruments                    | 770.2    | 724.1    | 815.9    | 767.5    | 740.2    | 584.6    | -21.0              | -19.3              |
| Net International Investment Position    | -2,515.2 | -2,956.4 | -3,024.4 | -3,288.6 | -3,685.6 | 4,273.7  | 16.0               | 44.6               |

### KEY POINTS

Cambodia's current account balance in the June Quarter 2013 indicated a deficit of US\$469.0 million, up from the deficit of US\$440.4 million in the previous quarter. The increase in the current account deficit was primarily due to the decreases in services and net current transfers surplus of 53.3% and 3.2%, respectively; while the deficit in trade and income balance showed contractions.

**Figure 1: Current Account Aggregates**



The capital account surplus remained unchanged of US\$85.3 million in the June Quarter 2013 from US\$85.3 million in the March Quarter 2013. Financial account showed a net inflow of US\$402.3 million in the June Quarter 2013 when comparing with the net inflow of US\$384.0 million in the previous quarter.

Cambodia's international investment position showed a net foreign liability of US\$4,273.7 million at the end of the June Quarter 2013, an increase of US\$588.1 million on the net foreign liability at the end of the previous quarter. This increase was mainly due to an increase in net foreign liability equity of US\$440.7 million.

### ANALYSIS OF ESTIMATES


#### CURRENT ACCOUNT

Current account deficit in the June Quarter 2013 was US\$469.0 million, an increase of US\$28.6 million (6.5%) on the March Quarter 2013 deficit. The deficit of the second quarter 2013 was equivalent to 12.1% of gross domestic product (GDP).

## GOODS

In the June Quarter 2013, the balance on goods was a deficit of US\$540.9 million, a fall of US\$86.5 million (13.8%) on the March Quarter 2013 deficit of US\$627.3 million. For year-on-year trend, the second quarter 2013 deficit decreased by US\$95.6 million (15.0%) from the June Quarter 2012 deficit of US\$636.5 million.

**Figure 2: Exports and Imports**



Total exports (f.o.b) in the June Quarter 2013 was US\$1,529.8 million, up by US\$59.1 million (4.0%) and US\$209.6 million (15.9%) on the exports in the March Quarter 2013 of US\$1,470.7 million and the June Quarter 2012 of US\$1,320.3 million, respectively. This was primarily due to an increase in the GSP exports in the second quarter. The GSP exports was US\$1,377.1 million in the second quarter 2013, an increase of US\$57.5 million (4.4%) from the previous quarter exports of US\$1,319.6 million. During the period, other exports' components (including rubber and rubber products, fishery products, wood and wood products, and miscellaneous) showed the minimal increases.

Total imports (f.o.b) fell by US\$27.4 million (1.3%), down from US\$2,098.1 million in the first quarter 2013 to US\$2,070.7 million in the second quarter 2013. The fall in total imports was a result of the decreases in the major components such as construction materials (US\$10.8 million or 13.1%); fuels, lubricants, and related materials (US\$4.5 million or 1.6%); and the minimal decreases in foods, electronic products and machinery and transport equipment.


## SERVICES

Net services account in the June Quarter 2013 recorded a surplus of US\$131.5 million, a fall of US\$150.2 million (53.3%) on the March Quarter 2013 surplus of US\$281.6 million. A decline in travel services surplus and a rise in net transport services deficit were the main contributors to the fall in net services surplus. The net services in the second quarter 2013 showed a fall in year-on-year surplus of US\$37.5 million (22.2%).

Service credits showed a decrease of US\$124.6 million (17.7%) from US\$704.4 million in the March Quarter 2013 to US\$579.8 million in the June Quarter 2013. The fall in services credits was driven by the decreases in travel (US\$113.6 million or 22.2%) and transportations (US\$11.8 million or 12.1%) while other services slightly increased from US\$94.9 million in the first quarter 2013 to US\$94.9 million in the second quarter 2013 as a result of the increases in communication and royalties and license fee services.

In the June Quarter 2013, services debits rose by US\$25.5 million (6.0%) on the March Quarter 2013 to US\$448.3 million. The main factors contributing to the rise were travel services (US\$15.3 million or 20.7%) and other services (US\$12.0 million or 11.2%, particularly government, construction, insurance and communication services).


**Figure 3: Services Credits and Debits**



## INCOME

The net income deficit declined from US\$196.2 million in the first quarter 2013 to US\$157.7 million in the second quarter 2013, a fall of US\$38.5 million (19.6%). The decrease in the income deficit in the June Quarter 2013 was due to a decrease in net investment income deficit, particularly direct investment income deficit, whereas compensation of employees deficit showed a slightly change.

**Figure 4: Income Credits and Debits**




Income credits fell from US\$18.5 million in the March Quarter 2013 to US\$17.2 million in the June Quarter 2013, a decrease of US\$1.3 million or 7.3%. This decline was mainly due to a fall of US\$1.4 million (11.1%) in other investment income. Compensation of employees credits was unchanged from the previous quarter of US\$1.3 million. Income debits in the second quarter 2013 was US\$174.9 million, a decrease of US\$39.8 million (18.5%) from the previous quarter of US\$214.7 million. The decline in income debits was driven by a decline of US\$39.8 million (20.1%) in investment income, of which the declines in direct investment and other investment income were the main contributors. Compensation of employees debits decreased US\$0.1 million (0.4%) from US\$16.8 million in the previous quarter to US\$16.7 million in the June Quarter 2013.

## CURRENT TRANSFERS

In the June Quarter 2013, net current transfers was a surplus of US\$98.2 million, a fall of US\$3.3 million (3.2%) on the March Quarter 2013 surplus of US\$101.4 million. Current transfers credits fell by US\$7.4 million (5.5%) to US\$128.3 million in the second quarter 2013. Current transfers debits fell by US\$4.2 million (12.1%) from US\$34.3 million in the previous quarter to US\$30.1 million in the June Quarter 2013.

**Figure 5: Current Transfers Credits and Debits**




## CAPITAL AND FINANCIAL ACCOUNTS

### CAPITAL ACCOUNT

In the June Quarter 2013, the balance on capital account recorded the same surplus of US\$85.3 million as the previous quarter.

**Figure 6: Capital and Financial Accounts**




### FINANCIAL ACCOUNT

Balance on financial account showed a net inflow of US\$402.3 million in the June Quarter 2013, an increase of US\$18.3 million (4.8%) on the net inflow of US\$384.0 million in the March Quarter 2013. This was mainly due to the increases in net inflow of direct investment and reserve assets.

Direct investment recorded a net inflow of US\$448.1 million in the June Quarter 2013, an increase of US\$167.6 million (59.7%) on the March Quarter 2013's net inflow of US\$280.5 million. This account showed an increase of US\$168.5 million (60.2%) on the net inflow of US\$279.7 million in the second quarter of 2012.

**Figure 7: Financial Account Aggregates**



Portfolio investment recorded a net inflow of US\$3.8 million in the second quarter 2013, a decline of US\$0.3 million (7.9%) on the net inflow of US\$4.1 million in the previous quarter; whereas, the net outflow in the second quarter 2012 was US\$3.1 million.


Other investment recorded a net outflow of US\$48.5 million in the June Quarter 2013, following the net inflow of US\$366.9 million in the March Quarter 2013. This account indicated a net inflow of US\$116.2 million in the June Quarter 2012.

Reserve assets in the June Quarter 2013 recorded a net outflow of US\$1.2 million, a decrease of US\$266.4 million from the March Quarter 2013 of US\$267.6 million.

#### INTERNATIONAL INVESTMENT POSITION

Cambodia's international investment position showed a net external liability of US\$4,273.7 million at the end of the June Quarter 2013 compared with the net external liability of US\$3,685.6 million at the end of the previous quarter. The increase in the Cambodia's net external liability was mainly due to an increase in net external liability equity.

**Figure 8: International Investment Position Aggregates**



Net external liability equity rose by US\$440.7 million (6.6%) from US\$6,699.7 million at the end of the March Quarter 2013 to US\$7,140.4 million at the end of the June Quarter 2013. Debt recorded a net external asset of US\$2,282.2 million, up US\$8.3 million (0.4%) on the March Quarter 2013 position of US\$2,273.9 million. The position of net other instruments showed a decrease from US\$740.2 million at the end of the March Quarter 2013 to US\$584.6 million in the June Quarter 2013, down by US\$155.6 million or 21.0%.



**កម្ពុជាលទ្ធភាពសំប្តីលេខភ្នែន**  
CAMBODIA'S BALANCE OF PAYMENTS

ព្រះសម្រាប់ខ្លួន ឆ្នាំ២០១៣

JUNE QUARTER 2013

| ការផ្សេងៗស្ថាណាមីនិមួយៗ       | បច្ចុប្បន្នសម្រាប់ខ្លួន (%) |          |          |          |          |          |          |          |          |          |        |        | Current Price Estimates |        |        |        |        |        |        |             |                            |  |  |  |  |
|-------------------------------|-----------------------------|----------|----------|----------|----------|----------|----------|----------|----------|----------|--------|--------|-------------------------|--------|--------|--------|--------|--------|--------|-------------|----------------------------|--|--|--|--|
|                               | Q1-11                       |          | Q2-11    |          | Q3-11    |          | Q4-11    |          | Q1-12    |          | Q2-12  |        | Q3-12                   |        | Q4-12  |        | Q1-13  |        | Q2-13  |             | តើម៉ោងពី ៩-៩ តើ ៦-៦ តើ ៣-៣ |  |  |  |  |
|                               | \$US m                      | \$US m   | \$US m   | \$US m   | \$US m   | \$US m   | \$US m   | \$US m   | \$US m   | \$US m   | \$US m | \$US m | \$US m                  | \$US m | \$US m | \$US m | \$US m | \$US m | \$US m | Q2-13/Q1-13 | Q2-13/Q2-12                |  |  |  |  |
| <b>សាលាឌីបន្ទូល</b>           |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Current Account</b>                   |  |
| <b>ទិន្នន័យ</b>               |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Goods</b>                             |  |
| កំដើរធម្មិ-fob                | 1,219.2                     | 1,221.6  | 1,474.8  | 1,303.9  | 1,430.5  | 1,320.3  | 1,666.2  | 1,598.7  | 1,470.7  | 1,529.8  | 4.0    | 15.9   |                         |        |        |        |        |        |        |             |                            |  |  | Exports f.o.b.                           |  |
| កំដើរធម្មិ-fob                | -1,577.9                    | -1,731.3 | -1,646.2 | -1,754.2 | -1,810.5 | -1,956.7 | -2,081.6 | -2,116.1 | -2,098.1 | -2,070.7 | -1.3   | 5.8    |                         |        |        |        |        |        |        |             |                            |  |  | Imports f.o.b.                           |  |
| សមសុគ្រោះនឹងក្រុង             | -358.7                      | -509.7   | -171.4   | -450.3   | -380.0   | -636.5   | -415.3   | -517.4   | -627.3   | -540.9   | -13.8  | -15.0  |                         |        |        |        |        |        |        |             |                            |  |  | Balance on Goods                         |  |
| <b>អនុវត្ត</b>                |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Services</b>                          |  |
| កិណ្ឌាតាម                     | 503.1                       | 470.2    | 547.2    | 690.5    | 717.5    | 558.2    | 616.4    | 665.0    | 704.4    | 579.8    | -17.7  | 3.9    |                         |        |        |        |        |        |        |             |                            |  |  | Credits                                  |  |
| កិណ្ឌាគម្លៃ                   | -303.3                      | -327.9   | -335.4   | -356.8   | -364.4   | -389.2   | -387.5   | -404.5   | -422.8   | -448.3   | 6.0    | 15.2   |                         |        |        |        |        |        |        |             |                            |  |  | Debits                                   |  |
| សេវា (សរុប)                   | 199.8                       | 142.3    | 211.8    | 333.7    | 353.1    | 169.0    | 228.9    | 260.5    | 281.6    | 131.5    | -53.3  | -22.2  |                         |        |        |        |        |        |        |             |                            |  |  | Net Services                             |  |
| <b>ប្រាក់ឱ្យបាន</b>           |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Income</b>                            |  |
| កិណ្ឌាតាម                     | 14.9                        | 15.4     | 15.4     | 15.6     | 16.1     | 16.6     | 17.1     | 17.8     | 18.5     | 17.2     | -7.3   | 3.7    |                         |        |        |        |        |        |        |             |                            |  |  | Credits                                  |  |
| កិណ្ឌាគម្លៃ                   | -152.9                      | -129.4   | -180.2   | -184.7   | -179.5   | -150.7   | -201.8   | -184.4   | -214.7   | -174.9   | -18.5  | 16.0   |                         |        |        |        |        |        |        |             |                            |  |  | Debits                                   |  |
| ប្រាក់ឱ្យបាន (សរុប)           | -138.0                      | -114.0   | -164.8   | -169.1   | -163.4   | -134.2   | -184.7   | -166.6   | -196.2   | -157.7   | -19.6  | 17.5   |                         |        |        |        |        |        |        |             |                            |  |  | Net Income                               |  |
| <b>បញ្ជីផ្ទាល់</b>            |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Current Transfers</b>                 |  |
| កិណ្ឌាតាម                     | 165.7                       | 151.4    | 144.4    | 144.4    | 147.0    | 120.3    | 154.9    | 160.7    | 135.7    | 128.3    | -5.5   | 6.6    |                         |        |        |        |        |        |        |             |                            |  |  | Credits                                  |  |
| កិណ្ឌាគម្លៃ                   | -5.5                        | -5.4     | -5.4     | -5.5     | -6.2     | -6.0     | -46.4    | -40.7    | -34.3    | -30.1    | -12.1  | --     |                         |        |        |        |        |        |        |             |                            |  |  | Debits                                   |  |
| បញ្ជីផ្ទាល់ (សរុប)            | 160.2                       | 145.9    | 139.0    | 139.0    | 140.9    | 114.3    | 108.6    | 120.0    | 101.4    | 98.2     | -3.2   | -14.1  |                         |        |        |        |        |        |        |             |                            |  |  | Net Current Transfers                    |  |
| សមសុគ្រោះនឹងក្រុង             | -136.8                      | -335.4   | 14.6     | -146.8   | -49.5    | -487.4   | -262.6   | -303.5   | -440.4   | -469.0   | 6.5    | -3.8   |                         |        |        |        |        |        |        |             |                            |  |  | Current Account Balance                  |  |
| <b>សាលាឌីបន្ទូល</b>           |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Capital Account</b>                   |  |
| កិណ្ឌាតាម                     | 75.7                        | 86.3     | 76.2     | 67.1     | 90.9     | 90.6     | 92.0     | 92.8     | 85.3     | 85.3     | --     | -5.9   |                         |        |        |        |        |        |        |             |                            |  |  | Credits                                  |  |
| កិណ្ឌាគម្លៃ                   | -20.8                       | -20.8    | -20.8    | -20.8    | -22.4    | -22.4    | -22.4    | -22.4    | 0.0      | 0.0      | --     | --     |                         |        |        |        |        |        |        |             |                            |  |  | Debits                                   |  |
| សមសុគ្រោះនឹងក្រុង             | 54.9                        | 65.5     | 55.4     | 46.3     | 68.5     | 68.1     | 69.5     | 70.4     | 85.3     | 85.3     | --     | 25.1   |                         |        |        |        |        |        |        |             |                            |  |  | Capital Account Balance                  |  |
| <b>សាលាឌីបន្ទូល</b>           |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>Financial Account</b>                 |  |
| វិនិយោគត្រូវ (សរុប)           | 157.2                       | 145.2    | 237.7    | 245.3    | 459.8    | 279.7    | 313.4    | 357.4    | 280.5    | 448.1    | 59.7   | 60.2   |                         |        |        |        |        |        |        |             |                            |  |  | Direct Investment, net                   |  |
| វិនិយោគបៀវត្សស្រប (សរុប)      | -11.7                       | -10.8    | 6.9      | 9.4      | -16.7    | -3.1     | -9.3     | -5.1     | 4.1      | 3.8      | -7.9   | --     |                         |        |        |        |        |        |        |             |                            |  |  | Portfolio Investment, net                |  |
| វិនិយោគក្រុងក្រោង (សរុប)      | 92.0                        | 216.1    | -338.3   | 12.5     | -255.9   | 116.2    | -66.7    | -7.6     | 366.9    | -48.5    | --     | --     |                         |        |        |        |        |        |        |             |                            |  |  | Other Investment, net                    |  |
| ប្រឈមសម្រួលទុកដាក់ប្រជាមុន    | -144.2                      | -63.2    | 35.8     | -149.9   | -212.2   | 13.5     | -69.1    | -120.6   | -267.6   | -1.2     | --     | --     |                         |        |        |        |        |        |        |             |                            |  |  | Reserve Assets                           |  |
| សមសុគ្រោះនឹងក្រុង             | 93.3                        | 287.3    | -57.9    | 117.3    | -24.9    | 406.3    | 168.3    | 224.1    | 384.0    | 402.3    | 4.8    | -1.0   |                         |        |        |        |        |        |        |             |                            |  |  | Financial Account Balance                |  |
| កំហែ និង កំហែ                 | -11.4                       | -17.4    | -12.1    | -16.9    | 5.9      | 12.9     | 24.7     | 9.0      | -28.8    | -18.6    | -35.5  | --     |                         |        |        |        |        |        |        |             |                            |  |  | Net Errors and Omissions                 |  |
| <b>គ្រប់គ្រាន់ចំណែកអន្តោះ</b> |                             |          |          |          |          |          |          |          |          |          |        |        |                         |        |        |        |        |        |        |             |                            |  |  | <b>International Investment Position</b> |  |
| បច្ចុប្បន្ន (សរុប)            | -4,422.4                    | -4,563.4 | -4,795.8 | -5,035.5 | -5,490.1 | -5,765.1 | -6,072.1 | -6,424.5 | -6,699.7 | -7,140.4 | 6.6    | 23.9   |                         |        |        |        |        |        |        |             |                            |  |  | Net Equity                               |  |
| បច្ចុប្បន្ន (សរុប)            | 1,423.6                     | 1,282.1  | 1,584.0  | 1,717.8  | 2,204.7  | 2,084.6  | 2,231.8  | 2,368.4  | 2,273.9  | 2,282.2  | 0.4    | 9.5    |                         |        |        |        |        |        |        |             |                            |  |  | Net Debt                                 |  |
| ឧបករណីផ្សេងៗ (សរុប)*          | 676.7                       | 713.5    | 755.6    | 724.3    | 770.2    | 724.1    | 815.9    | 767.5    | 740.2    | 584.6    | -21.0  | -19.3  |                         |        |        |        |        |        |        |             |                            |  |  | Net Other Instruments*                   |  |
| គ្រប់គ្រាន់ចំណែកអន្តោះ (សរុប) | -2,322.1                    | -2,567.8 | -2,456.2 | -2,593.4 | -2,515.2 | -2,956.4 | -3,024.4 | -3,288.6 | -3,685.6 | -4,273.7 | 16.0   | 44.6   |                         |        |        |        |        |        |        |             |                            |  |  | Net International Investment Position    |  |

\*ម៉ោងមុខខាង និងមិនមែនបាន

\*Includes Monetary Gold and Special Drawing Rights

**តារាងទី ១ : តារាងចេចចែកចូលចូលជាត់ (គិតជាបានដីល្អរកាយមិន)**

Table 1: Balance of Payments Summary (US\$ million)

| សមាសភាពអង់គ្លេសទៅខាងក្រោម                 | ព្រឹ. ៩-៩៩ | ព្រឹ. ៦-៩៩ | ព្រឹ. ៣-៩៩ | ព្រឹ. ០-៩៩ | ថ្ងៃ ០៩៩ | ថ្ងៃ ៩-៩៩ | ថ្ងៃ ៦-៩៩ | ថ្ងៃ ៣-៩៩ | ថ្ងៃ ០-៩៩ | ថ្ងៃ ៩-៩៩ | ថ្ងៃ ៦-៩៩ | ថ្ងៃ ៣-៩៩ | ថ្ងៃ ០-៩៩ | Main Components                        |
|---|------------|------------|------------|------------|----------|-----------|-----------|-----------|-----------|-----------|-----------|-----------|-----------|--|
|   | Q1-11      | Q2-11      | Q3-11      | Q4-11      | 2011     | Q1-12     | Q2-12     | Q3-12     | Q4-12     | 2012      | Q1-13     | Q2-13     |           |  |
| <b>សន្និដ្ឋកម្ម</b>                       |            |            |            |            |          |           |           |           |           |           |           |           |           | Current Account                        |
| <b>ទំនើប</b>                              |            |            |            |            |          |           |           |           |           |           |           |           |           | Goods                                  |
| ទំនើប f.o.b                               | 1,219.2    | 1,221.6    | 1,474.8    | 1,303.9    | 5,219.5  | 1,430.5   | 1,320.3   | 1,666.2   | 1,598.7   | 6,015.7   | 1,470.7   | 1,529.8   |           | Exports f.o.b.                         |
| ទំនើប i.m.o.b                             | -1,577.9   | -1,731.3   | -1,646.2   | -1,754.2   | -6,709.5 | -1,810.5  | -1,956.7  | -2,081.6  | -2,116.1  | -7,964.9  | -2,098.1  | -2,070.7  |           | Imports f.o.b.                         |
| សម្រួលរបាយអនុវត្តន៍                       | -358.7     | -509.7     | -171.4     | -450.3     | -1,490.1 | -380.0    | -636.5    | -415.3    | -517.4    | -1,949.2  | -627.3    | -540.9    |           | Balance on Goods                       |
| <b>សេវា</b>                               |            |            |            |            |          |           |           |           |           |           |           |           |           | Services                               |
| តណាទាម                                    | 503.1      | 470.2      | 547.2      | 690.5      | 2,210.9  | 717.5     | 558.2     | 616.4     | 665.0     | 2,557.1   | 704.4     | 579.8     |           | Credits                                |
| តណាទាថ្មី                                 | -303.3     | -327.9     | -335.4     | -356.8     | -1,323.4 | -364.4    | -389.2    | -387.5    | -404.5    | -1,545.6  | -422.8    | -448.3    |           | Debits                                 |
| សេវា (ស្តី)                               | 199.8      | 142.3      | 211.8      | 333.7      | 887.5    | 353.1     | 169.0     | 228.9     | 260.5     | 1,011.5   | 281.6     | 131.5     |           | Net Services                           |
| សម្រួលរបាយអនុវត្តន៍ និង សេវា              | -158.9     | -367.4     | 40.4       | -116.6     | -602.5   | -26.9     | -467.5    | -186.5    | -256.9    | -937.8    | -345.7    | -409.4    |           | Balance on Goods and Services          |
| <b>ប្រាក់ស្ថិតិយត្ត</b>                   |            |            |            |            |          |           |           |           |           |           |           |           |           | Income                                 |
| តណាទាម                                    | 14.9       | 15.4       | 15.4       | 15.6       | 61.3     | 16.1      | 16.6      | 17.1      | 17.8      | 67.6      | 18.5      | 17.2      |           | Credits                                |
| តណាទាថ្មី                                 | -152.9     | -129.4     | -180.2     | -184.7     | -647.2   | -179.5    | -150.7    | -201.8    | -184.4    | -716.5    | -214.7    | -174.9    |           | Debits                                 |
| ប្រាក់ស្ថិតិយត្ត (ស្តី)                   | -138.0     | -114.0     | -164.8     | -169.1     | -585.9   | -163.4    | -134.2    | -184.7    | -166.6    | -648.8    | -196.2    | -157.7    |           | Net Income                             |
| <b>បញ្ជីផ្ទេរ</b>                         |            |            |            |            |          |           |           |           |           |           |           |           |           | Current Transfers                      |
| តណាទាម                                    | 165.7      | 151.4      | 144.4      | 144.4      | 605.9    | 147.0     | 120.3     | 154.9     | 160.7     | 583.0     | 135.7     | 128.3     |           | Credits                                |
| តណាទាថ្មី                                 | -5.5       | -5.4       | -5.4       | -5.5       | -21.9    | -6.2      | -6.0      | -46.4     | -40.7     | -99.3     | -34.3     | -30.1     |           | Debits                                 |
| បញ្ជីផ្ទេរ (ស្តី)                         | 160.2      | 145.9      | 139.0      | 139.0      | 584.0    | 140.9     | 114.3     | 108.6     | 120.0     | 483.7     | 101.4     | 98.2      |           | Net Current Transfers                  |
| សម្រួលរបាយអនុវត្តន៍                       | -136.8     | -335.4     | 14.6       | -146.8     | -604.4   | -49.5     | -487.4    | -262.6    | -303.5    | -1,102.9  | -440.4    | -469.0    |           | Balance on Current Account             |
| <b>គនន៍ទំនាក់ទំនង</b>                     |            |            |            |            |          |           |           |           |           |           |           |           |           | Capital Account                        |
| <b>បញ្ជីផ្ទេរ</b>                         |            |            |            |            |          |           |           |           |           |           |           |           |           | Capital Transfers                      |
| តណាទាម                                    | 75.7       | 86.3       | 76.2       | 67.1       | 305.3    | 90.9      | 90.6      | 92.0      | 92.8      | 366.3     | 85.3      | 85.3      |           | Credits                                |
| តណាទាថ្មី                                 | -20.8      | -20.8      | -20.8      | -20.8      | -83.2    | -22.4     | -22.4     | -22.4     | -22.4     | -89.8     | 0.0       | 0.0       |           | Debits                                 |
| បញ្ជីផ្ទេរ (ស្តី)                         | 54.9       | 65.5       | 55.4       | 46.3       | 222.1    | 68.5      | 68.1      | 69.5      | 70.4      | 276.5     | 85.3      | 85.3      |           | Net capital transfers                  |
| <b>សម្រួលរបាយអនុវត្តន៍ និង បញ្ជីផ្ទេរ</b> |            |            |            |            |          |           |           |           |           |           |           |           |           | Net Non-produced, Non-financial assets |
| ធនធានីសម្រួលរបាយអនុវត្តន៍ (ស្តី)          | 54.9       | 65.5       | 55.4       | 46.3       | 222.1    | 68.5      | 68.1      | 69.5      | 70.4      | 276.5     | 85.3      | 85.3      |           | Balance on Capital Account             |
| <b>សន្និដ្ឋកម្ម</b>                       |            |            |            |            |          |           |           |           |           |           |           |           |           | Financial Account                      |
| <b>ទំនើប</b>                              |            |            |            |            |          |           |           |           |           |           |           |           |           | Direct Investment                      |
| ប្រចាំឆ្នាំ                               | 157.2      | 145.2      | 237.7      | 245.3      | 785.4    | 459.8     | 279.7     | 313.4     | 357.4     | 1,410.2   | 280.5     | 448.1     |           | Abroad                                 |
| ក្នុងប្រទេស                               | -1.5       | -6.7       | -10.1      | -10.9      | -29.2    | -7.3      | -7.7      | -12.7     | -8.5      | -36.2     | -7.7      | -5.4      |           | In Cambodia                            |
| បញ្ជីផ្ទេរ (ស្តី)                         | 158.7      | 151.9      | 247.7      | 256.2      | 814.5    | 467.1     | 287.3     | 326.1     | 365.9     | 1,446.4   | 288.3     | 453.6     |           | Portfolio Investment                   |
| បញ្ជីផ្ទេរ (ស្តី)                         | -11.7      | -10.8      | 6.9        | 9.4        | -6.1     | -16.7     | -3.1      | -9.3      | -5.1      | -34.2     | 4.1       | 3.8       |           | Assets                                 |
| បញ្ជីផ្ទេរ (ស្តី)                         | -11.7      | -10.8      | 6.9        | 9.4        | -6.1     | -16.7     | -3.1      | -9.3      | -5.1      | -34.2     | 4.1       | 3.8       |           | Liabilities                            |
| <b>ទំនើប</b>                              |            |            |            |            |          |           |           |           |           |           |           |           |           | Other Investment                       |
| បញ្ជីផ្ទេរ (ស្តី)                         | 92.0       | 216.1      | -338.3     | 12.5       | -17.6    | -255.9    | 116.2     | -66.7     | -7.6      | -214.0    | 366.9     | -48.5     |           | Assets                                 |
| បញ្ជីផ្ទេរ (ស្តី)                         | -193.6     | -104.4     | -206.9     | -256.7     | -761.7   | -516.9    | -363.4    | -444.3    | -541.0    | -1,865.6  | 59.6      | -55.6     |           | Liabilities                            |
| <b>បញ្ជីផ្ទេរ (ស្តី)</b>                  |            |            |            |            |          |           |           |           |           |           |           |           |           | Reserve Assets                         |
| បញ្ជីផ្ទេរ (ស្តី)                         | 93.3       | 287.3      | -57.9      | 117.3      | 440.1    | -24.9     | 406.3     | 168.3     | 224.1     | 773.8     | 384.0     | 402.3     |           | Balance on Financial Account           |
| <b>គំនិត ឬ កំណត់</b>                      |            |            |            |            |          |           |           |           |           |           |           |           |           | Net Errors and Omissions               |
| គំនិត ឬ កំណត់                             | -11.4      | -17.4      | -12.1      | -16.9      | -57.8    | 5.9       | 12.9      | 24.7      | 9.0       | 52.6      | -28.8     | -18.6     |           |  |

**តារាងទៃនទិន្នន័យ : ការបញ្ចូលទិន្នន័យ និង ការបញ្ចូលសាខាទិន្នន័យ (ពិភពជាបានដុល្លារអាមេរិក)**

Table 2: Balance of Payments\_Goods Account (US\$ million)

| ការបញ្ចូលសាខាទិន្នន័យ                        | ព្រឹ. 9-99 | ព្រឹ. ៦-99 | ព្រឹ. ៣-99 | ព្រឹ. ៤-99 | ២០៩៩    | ព្រឹ. ៩-៩៩ | ព្រឹ. ៦-៩៩ | ព្រឹ. ៣-៩៩ | ព្រឹ. ៤-៩៩ | ២០១២    | ព្រឹ. ៩-៩៩ | ព្រឹ. ៦-៩៩              | Goods Account                           |
|--|------------|------------|------------|------------|---------|------------|------------|------------|------------|---------|------------|-------------------------|---|
|  | Q1-11      | Q2-11      | Q3-11      | Q4-11      | 2011    | Q1-12      | Q2-12      | Q3-12      | Q4-12      | 2012    | Q1-13      | Q2-13                   |   |
| <b>ការបញ្ចូលទិន្នន័យ f.o.b</b>               |            |            |            |            |         |            |            |            |            |         |            | <b>Exports f.o.b.</b>   |   |
| ទិន្នន័យទូទៅ                                 | 1,197.3    | 1,215.3    | 1,468.0    | 1,296.6    | 5,192.1 | 1,422.1    | 1,312.9    | 1,658.6    | 1,591.5    | 5,985.1 | 1,462.7    | 1,521.5                 | General merchandises                    |
| ទិន្នន័យស្រាប់ការបច្ចេកវិទ្យា                | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a                     | Goods for processing                    |
| ទិន្នន័យស្រាប់រួមសំណង                        | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a                     | Repairs on goods                        |
| ទិន្នន័យស្រាប់ឈរដោយយោងនិងគ្នានៅក្នុងការដំឡើង | 7.0        | 6.2        | 6.8        | 7.3        | 27.3    | 8.3        | 7.4        | 7.7        | 7.2        | 30.6    | 8.0        | 8.3                     | Goods procured in ports by carriers     |
| មាសចិនខ្សែស្តីពីយករក្សា                      | 14.9       | --         | --         | --         | --      | --         | --         | --         | --         | --      | --         | --                      | Non-monetary gold                       |
| ការបំផុតសុវត្ថិភាព f.o.b*                    | 1,219.2    | 1,221.6    | 1,474.8    | 1,303.9    | 5,219.5 | 1,430.5    | 1,320.3    | 1,666.2    | 1,598.7    | 6,015.7 | 1,470.7    | 1,529.8                 | Total exports f.o.b.*                   |
| ក្នុងនេះ :                                   |            |            |            |            |         |            |            |            |            |         |            | 57.5                    | Of which:                               |
| ផែនការលក់សម្រាប់ក្រសួងពីរដ្ឋអាគ្រោះទូទៅ      | 1,085.4    | 1,067.2    | 1,326.0    | 1,160.6    | 4,639.2 | 1,294.5    | 1,186.1    | 1,501.8    | 1,448.4    | 5,430.7 | 1,319.6    | 1,377.1                 | GSP exports                             |
| ការក្រុងក្រាសិកសាក់សំណងការក្រុង              | 50.6       | 48.8       | 56.1       | 43.3       | 198.9   | 38.5       | 35.1       | 46.2       | 44.3       | 164.0   | 37.1       | 39.0                    | Rubber and rubber products              |
| សិកសាក់សំណងការក្រុង                          | 1.2        | 0.9        | 2.8        | 1.4        | 6.3     | 3.3        | 1.3        | 0.8        | 0.8        | 6.2     | 0.4        | 0.6                     | Fishery products                        |
| ឈើ ឯកសារិកសំណងឈើ                             | 5.4        | 16.4       | 15.8       | 9.2        | 46.9    | 8.5        | 5.9        | 3.8        | 11.3       | 29.5    | 18.7       | 8.1                     | Wood and wood products                  |
| ទិន្នន័យផ្សេងៗទូទៅ                           | 76.6       | 88.2       | 74.0       | 89.5       | 328.1   | 85.8       | 91.9       | 113.6      | 93.9       | 385.3   | 94.9       | 105.1                   | Miscellaneous                           |
| <b>ការបញ្ចូលទិន្នន័យ f.o.b</b>               |            |            |            |            |         |            |            |            |            |         |            | <b>Imports f.o.b.</b>   |   |
| ទិន្នន័យទូទៅ                                 | 1,480.1    | 1,722.4    | 1,636.6    | 1,742.6    | 6,582.2 | 1,791.7    | 1,903.2    | 2,057.0    | 2,104.7    | 7,856.6 | 2,083.1    | 2,059.0                 | General merchandises                    |
| ទិន្នន័យស្រាប់ការបច្ចេកវិទ្យា                | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a                     | Goods for processing                    |
| ទិន្នន័យស្រាប់រួមសំណង                        | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a        | n.a        | n.a        | n.a     | n.a        | n.a                     | Repairs on goods                        |
| ទិន្នន័យស្រាប់ឈរដោយយោងនិងគ្នានៅក្នុងការដំឡើង | 10.1       | 8.9        | 9.6        | 10.5       | 39.1    | 11.7       | 9.6        | 9.7        | 11.4       | 42.4    | 13.8       | 11.7                    | Goods procured in ports by carriers     |
| មាសចិនខ្សែស្តីពីយករក្សា                      | 87.7       | 0.0        | 0.0        | 1.1        | 88.2    | 7.1        | 43.9       | 14.8       | 0.0        | 65.9    | 1.2        | 0.0                     | Non-monetary gold                       |
| ការបំផុតសុវត្ថិភាព f.o.b*                    | 1,577.9    | 1,731.3    | 1,646.2    | 1,754.2    | 6,709.5 | 1,810.5    | 1,956.7    | 2,081.6    | 2,116.1    | 7,964.9 | 2,098.1    | 2,070.7                 | Total imports f.o.b.*                   |
| ក្នុងនេះ :                                   |            |            |            |            |         |            |            |            |            |         |            | Of which:               |   |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 399.4      | 426.5      | 475.8      | 455.7      | 1,757.4 | 476.4      | 548.5      | 552.7      | 599.6      | 2,177.1 | 522.0      | 634.2                   | Garments materials                      |
| ឲ្យក្នុងក្រាសិកសាក់សំណងការក្រុង              | 205.2      | 275.0      | 262.7      | 255.7      | 998.7   | 292.2      | 276.1      | 277.6      | 300.6      | 1,146.4 | 281.6      | 277.1                   | Fuels, lubricants and related materials |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 99.2       | 98.6       | 99.4       | 108.5      | 405.7   | 139.1      | 133.4      | 138.2      | 145.8      | 556.5   | 143.5      | 143.2                   | Machinery and transport equipment       |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 53.1       | 52.5       | 61.9       | 65.5       | 233.1   | 71.8       | 87.6       | 79.9       | 82.8       | 322.1   | 82.8       | 72.0                    | Construction materials                  |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 24.0       | 37.6       | 26.7       | 31.0       | 119.3   | 35.8       | 36.7       | 37.5       | 45.0       | 155.0   | 29.0       | 42.4                    | Alcoholic beverage and tobacco          |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 27.1       | 24.8       | 23.3       | 29.9       | 105.1   | 33.0       | 29.8       | 31.3       | 35.3       | 129.4   | 32.0       | 31.3                    | Food                                    |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 13.1       | 20.5       | 29.5       | 15.2       | 78.3    | 9.8        | 22.5       | 28.4       | 26.7       | 87.4    | 22.1       | 27.8                    | Fertilizers                             |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 2.6        | 3.3        | 3.3        | 3.1        | 12.3    | 3.2        | 3.2        | 3.3        | 2.9        | 12.6    | 4.2        | 3.6                     | Electronic products                     |
| ក្រុងក្រាសិកសាក់សំណងការក្រុង                 | 3.4        | 3.8        | 3.4        | 3.8        | 14.5    | 5.1        | 5.7        | 4.0        | 5.5        | 20.2    | 7.9        | 8.0                     | Non alcoholic beverages                 |
| ទិន្នន័យផ្សេងៗទូទៅ                           | 721.7      | 756.8      | 628.1      | 753.9      | 2,860.1 | 710.3      | 776.2      | 896.3      | 831.5      | 3,214.3 | 944.4      | 831.1                   | Miscellaneous                           |
| <b>សប្តាហម្មគារបំផុតសិកសាក់សំណង</b>          |            |            |            |            |         |            |            |            |            |         |            | <b>Balance on Goods</b> |   |

\*ការបញ្ចូលសាខាទិន្នន័យដែលមានការតម្លៃក្នុងការបញ្ចូលទិន្នន័យ។

\*Includes coverage estimates.

**តារាងទី៣ : បច្ចុប្បន្នទិន្នន័យ - សណ្ឋាគមសង្គម** (ពិភពលោកជាមួយរាជរដ្ឋាភិក)

Table 3: Balance of Payments - Services Account (US\$ million)

| សណ្ឋាគមសង្គម                     | ព្រឹ. ៩-៩-៩  | ព្រឹ. ៨-៩-៩  | ព្រឹ. ៧-៩-៩  | ព្រឹ. ៦-៩-៩  | ២០១៩           | ព្រឹ. ៩-៩-២០ | ព្រឹ. ៨-៩-២០ | ព្រឹ. ៧-៩-២០ | ព្រឹ. ៦-៩-២០ | ២០១៩           | ព្រឹ. ៩-៩-៣០ | ព្រឹ. ៨-៩-៣០ | Services Account                    |
|----------------------------------|--------------|--------------|--------------|--------------|----------------|--------------|--------------|--------------|--------------|----------------|--------------|--------------|-------------------------------------|
|                                  | Q1-11        | Q2-11        | Q3-11        | Q4-11        | 2011           | Q1-12        | Q2-12        | Q3-12        | Q4-12        | 2011           | Q1-13        | Q2-13        |                                     |
| <b>សង្គម ( ឥន្ទាន )</b>          | <b>503.1</b> | <b>470.2</b> | <b>547.2</b> | <b>690.5</b> | <b>2,210.9</b> | <b>717.5</b> | <b>558.2</b> | <b>616.4</b> | <b>665.0</b> | <b>2,557.1</b> | <b>704.4</b> | <b>579.8</b> | <b>Services Credits</b>             |
| <b>សេវាឌំឡើង</b>                 | <b>73.5</b>  | <b>58.4</b>  | <b>66.2</b>  | <b>77.8</b>  | <b>276.0</b>   | <b>86.7</b>  | <b>69.1</b>  | <b>70.1</b>  | <b>87.0</b>  | <b>312.9</b>   | <b>97.7</b>  | <b>85.9</b>  | <b>Transportation</b>               |
| ការអៀវកស៊ូនធានាលីកការស           | 63.1         | 47.9         | 54.7         | 64.6         | 230.4          | 75.8         | 55.6         | 58.5         | 73.9         | 263.9          | 89.3         | 75.8         | Air transport                       |
| ត្រួតយុបនិកត្រួត                 | 1.1          | 1.1          | 1.2          | 1.3          | 4.8            | 1.4          | 1.7          | 2.1          | 1.9          | 7.1            | 2.0          | 1.4          | Freight                             |
| ត្រួតយុបនិករាជរដ្ឋាភិក           | 48.5         | 35.0         | 40.7         | 49.3         | 173.5          | 58.8         | 41.1         | 43.4         | 56.9         | 200.2          | 68.9         | 58.8         | Passenger                           |
| ផ្សេងៗ                           | 13.4         | 11.8         | 12.8         | 14.0         | 52.1           | 15.6         | 12.8         | 12.9         | 15.2         | 56.5           | 18.4         | 15.6         | Other                               |
| ការអៀវកស៊ូនធានាលីក               | 6.1          | 6.3          | 6.0          | 6.2          | 24.6           | 7.3          | 10.5         | 7.3          | 7.7          | 32.9           | 7.8          | 7.4          | Sea transport                       |
| ត្រួតយុបនិកត្រួត                 | 0.1          | 0.2          | 0.3          | 0.3          | 0.8            | 0.2          | 0.2          | 0.2          | 0.2          | 0.7            | 0.4          | 0.2          | Freight                             |
| ត្រួតយុបនិករាជរដ្ឋាភិក           | --           | --           | --           | --           | --             | --           | --           | --           | --           | --             | --           | 0.1          | Passenger                           |
| ផ្សេងៗ                           | 5.9          | 6.1          | 5.7          | 5.9          | 23.7           | 7.1          | 10.4         | 7.1          | 7.5          | 32.1           | 7.4          | 7.1          | Other                               |
| ការអៀវកស៊ូនធានាលីក               | 4.4          | 4.2          | 5.5          | 7.0          | 21.1           | 3.6          | 2.9          | 4.3          | 5.4          | 16.1           | 0.5          | 2.6          | Other                               |
| ត្រួតយុបនិកត្រួត                 | 0.1          | 0.1          | --           | 0.1          | 0.3            | 0.1          | 0.0          | 0.2          | 0.7          | 1.0            | 0.3          | 0.4          | Freight                             |
| ត្រួតយុបនិករាជរដ្ឋាភិក           | 0.0          | 0.0          | 0.0          | 0.0          | 0.0            | 0.0          | 0.0          | 0.0          | 0.1          | 0.1            | 0.1          | 1.8          | Passenger                           |
| ផ្សេងៗ                           | 4.2          | 4.1          | 5.5          | 6.9          | 20.8           | 3.5          | 2.9          | 4.1          | 4.6          | 15.1           | 0.2          | 0.4          | Other                               |
| <b>សេវាក្រោមជីវិត</b>            | <b>350.0</b> | <b>335.3</b> | <b>403.8</b> | <b>525.7</b> | <b>1,614.7</b> | <b>535.3</b> | <b>400.4</b> | <b>418.4</b> | <b>457.2</b> | <b>1,811.3</b> | <b>512.6</b> | <b>399.0</b> | <b>Travel</b>                       |
| <b>សេវាឌំឡើង</b>                 | <b>79.6</b>  | <b>76.5</b>  | <b>77.1</b>  | <b>87.0</b>  | <b>320.2</b>   | <b>95.5</b>  | <b>88.7</b>  | <b>127.9</b> | <b>120.9</b> | <b>432.9</b>   | <b>94.1</b>  | <b>94.9</b>  | <b>Other services</b>               |
| ធម៌សមទេសទិន្នន័យ                 | 25.3         | 15.5         | 17.2         | 17.7         | 75.7           | 25.1         | 15.2         | 20.5         | 28.3         | 89.0           | 13.7         | 20.0         | Communications                      |
| សំណើសង្គម                        | 2.3          | 3.0          | 1.1          | 2.1          | 8.4            | 1.9          | 4.2          | 8.0          | 2.4          | 16.6           | 7.0          | 3.5          | Construction                        |
| ពាណិជ្ជកម្ម                      | 0.3          | 0.0          | 1.3          | 3.8          | 5.4            | 0.1          | 1.0          | 0.2          | 0.1          | 1.4            | 0.1          | -0.8         | Insurance                           |
| ហិរញ្ញវត្ថុ                      | 7.7          | 7.9          | 3.3          | 7.3          | 26.1           | 15.7         | 8.1          | 30.4         | 6.5          | 60.7           | 0.6          | 0.6          | Financial                           |
| កុព្យូទ័រ ឱន្តទំនាក់ទំនង         | 0.0          | 0.0          | 0.0          | 0.0          | 0.0            | 0.1          | 0.2          | 0.0          | 0.0          | 0.3            | 0.0          | 0.0          | Computer and information            |
| ត្រួតគូលិះ ឱន្តទំនាក់ទំនង        | 0.3          | 0.3          | 0.2          | 0.2          | 1.0            | 0.8          | 1.5          | 1.5          | 0.1          | 3.8            | 0.0          | 0.8          | Royalties and license fees          |
| ពាណិជ្ជកម្មឈរ                    | 23.5         | 35.4         | 35.0         | 34.8         | 128.7          | 27.0         | 40.4         | 47.7         | 53.9         | 169.0          | 71.3         | 67.0         | Other business                      |
| ផ្សេងៗ ស្រុកខេត្ត ឱន្តទំនាក់ទំនង | 0.5          | 0.5          | 0.5          | 0.5          | 2.0            | 0.6          | 0.6          | 0.6          | 0.6          | 2.5            | 0.8          | 0.8          | Personal, cultural and recreational |
| រដ្ឋបាល                          | 19.8         | 13.9         | 18.6         | 20.7         | 73.0           | 24.3         | 17.4         | 19.1         | 29.0         | 89.7           | 0.7          | 3.0          | Government, n.i.e.                  |
| <b>សង្គម ( ឥន្ទាន )</b>          | <b>303.3</b> | <b>327.9</b> | <b>335.4</b> | <b>356.8</b> | <b>1,323.4</b> | <b>364.4</b> | <b>389.2</b> | <b>387.5</b> | <b>404.5</b> | <b>1,545.6</b> | <b>422.8</b> | <b>448.3</b> | <b>Services Debits</b>              |
| <b>សេវាឌំឡើង</b>                 | <b>174.4</b> | <b>190.3</b> | <b>184.9</b> | <b>201.4</b> | <b>751.0</b>   | <b>189.9</b> | <b>202.1</b> | <b>218.0</b> | <b>219.0</b> | <b>828.9</b>   | <b>242.4</b> | <b>240.6</b> | <b>Transportation</b>               |
| ការអៀវកស៊ូនធានាលីកការស           | 33.5         | 26.3         | 29.6         | 34.8         | 124.1          | 39.8         | 30.3         | 31.0         | 39.8         | 140.9          | 47.2         | 39.8         | Air transport                       |
| ត្រួតយុបនិកត្រួត                 | 2.5          | 2.6          | 2.7          | 3.0          | 10.7           | 2.7          | 3.2          | 2.6          | 3.8          | 12.3           | 3.6          | 2.7          | Freight                             |
| ត្រួតយុបនិករាជរដ្ឋាភិក           | 22.4         | 16.1         | 18.8         | 22.8         | 80.0           | 27.1         | 19.0         | 20.0         | 26.3         | 92.3           | 31.7         | 27.1         | Passenger                           |
| ផ្សេងៗ                           | 8.6          | 7.6          | 8.2          | 9.0          | 33.5           | 10.0         | 8.2          | 8.3          | 9.7          | 36.3           | 11.8         | 10.0         | Other                               |
| ការអៀវកស៊ូនធានាលីក               | 138.3        | 162.1        | 153.4        | 163.7        | 617.6          | 148.6        | 170.3        | 183.9        | 177.1        | 679.9          | 194.0        | 194.8        | Sea transport                       |
| ត្រួតយុបនិកត្រួត                 | 138.2        | 162.1        | 153.4        | 163.7        | 617.4          | 148.5        | 170.3        | 183.8        | 177.1        | 679.7          | 193.9        | 194.8        | Freight                             |
| ត្រួតយុបនិករាជរដ្ឋាភិក           | 0.0          | 0.0          | 0.0          | 0.0          | 0.0            | 0.0          | 0.0          | 0.0          | 0.0          | 0.0            | 0.0          | 0.0          | Passenger                           |
| ផ្សេងៗ                           | 0.0          | 0.0          | 0.1          | 0.1          | 0.2            | 0.0          | 0.0          | 0.0          | 0.2          | 0.1            | 0.0          | 0.0          | Other                               |
| ការអៀវកស៊ូនធានាលីក               | 2.6          | 1.9          | 1.9          | 2.9          | 9.3            | 1.5          | 1.4          | 3.2          | 2.1          | 8.1            | 1.2          | 6.0          | Other                               |
| ត្រួតយុបនិកត្រួត                 | 0.6          | 1.2          | 0.9          | 0.6          | 3.2            | 0.8          | 0.7          | 2.3          | 1.1          | 4.9            | 0.9          | 1.0          | Freight                             |
| ត្រួតយុបនិករាជរដ្ឋាភិក           | 0.0          | 0.0          | 0.1          | --           | 0.1            | --           | --           | --           | --           | --             | 4.2          | 4.2          | Passenger                           |
| ផ្សេងៗ                           | 2.1          | 0.7          | 0.9          | 2.3          | 5.9            | 0.7          | 0.7          | 0.9          | 1.0          | 3.2            | 0.3          | 0.9          | Other                               |
| <b>សេវាក្រោមជីវិត</b>            | <b>46.7</b>  | <b>53.2</b>  | <b>79.3</b>  | <b>74.1</b>  | <b>253.4</b>   | <b>69.5</b>  | <b>73.1</b>  | <b>72.2</b>  | <b>75.4</b>  | <b>290.2</b>   | <b>73.9</b>  | <b>89.2</b>  | <b>Travel</b>                       |
| <b>សេវាឌំឡើង</b>                 | <b>82.1</b>  | <b>84.4</b>  | <b>71.2</b>  | <b>81.3</b>  | <b>319.0</b>   | <b>105.0</b> | <b>114.0</b> | <b>97.3</b>  | <b>110.1</b> | <b>426.5</b>   | <b>106.5</b> | <b>118.5</b> | <b>Other services</b>               |
| ធម៌សមទេសទិន្នន័យ                 | 10.3         | 9.7          | 9.7          | 12.6         | 42.4           | 15.2         | 9.3          | 9.6          | 9.3          | 43.4           | 9.1          | 9.5          | Communications                      |
| សំណើសង្គម                        | 21.9         | 20.8         | 21.8         | 23.2         | 87.8           | 31.7         | 52.7         | 33.4         | 33.3         | 151.1          | 29.0         | 32.5         | Construction                        |
| ហិរញ្ញវត្ថុ                      | 16.3         | 19.0         | 18.0         | 16.2         | 69.5           | 25.0         | 21.8         | 23.8         | 23.6         | 94.3           | 23.0         | 25.4         | Insurance                           |
| កុព្យូទ័រ ឱន្តទំនាក់ទំនង         | 1.7          | 0.6          | 1.6          | 0.1          | 3.9            | 4.3          | 0.3          | 0.5          | 0.4          | 5.5            | 6.7          | 3.9          | Financial                           |
| ត្រួតគូលិះ ឱន្តទំនាក់ទំនង        | 0.5          | 0.1          | 0.5          | 0.5          | 1.5            | 0.6          | 0.1          | 1.5          | 0.4          | 2.7            | 1.4          | 0.4          | Computer and information            |
| ត្រួតគូលិះ ឱន្តទំនាក់ទំនង        | 2.8          | 4.0          | 1.6          | 1.7          | 10.1           | 2.4          | 2.7          | 2.9          | 3.1          | 11.1           | 2.9          | 2.7          | Royalties and license fees          |
| ពាណិជ្ជកម្មឈរ                    | 18.5         | 26.4         | 10.8         | 11.6         | 67.4           | 16.3         | 17.7         | 19.6         | 20.7         | 74.3           | 19.6         | 17.9         | Other business                      |
| ផ្សេងៗ ស្រុកខេត្ត ឱន្តទំនាក់ទំនង | 1.4          | 1.4          | 1.4          | 1.4          | 5.6            | 1.4          | 1.4          | 1.4          | 1.4          | 5.7            | 1.5          | 1.5          | Personal, cultural and recreational |
| រដ្ឋបាល                          | 8.6          | 2.4          | 5.8          | 14.0         | 30.9           | 8.1          | 8.0          | 4.6          | 17.9         | 38.5           | 13.2         | 24.8         | Government, n.i.e.                  |
| <b>សមទូលាពន្លេសង្គម</b>          | <b>199.8</b> | <b>142.3</b> | <b>211.8</b> | <b>333.7</b> | <b>887.5</b>   | <b>353.1</b> | <b>169.0</b> | <b>228.9</b> | <b>260.5</b> | <b>1,011.5</b> | <b>281.6</b> | <b>131.5</b> | <b>Net Services</b>                 |

**សាខាលេខេត្ត: បាស្រីលេខេត្ត នគរបាល នគរបាលខេត្តខេត្តខេត្ត (ដើម្បីរាយការណ៍ជាបីក)**

**Table 4: Balance of Payments -Income Account (US\$ million)**

|                                       | សាខាលេខេត្តខេត្តខេត្ត | ពី ១-៩ ១-៩ ២-៩ ៣-៩ |               |                                   | ពី ១-៩ ១-៩ ២-៩ ៣-៩ |              |              |
|---------------------------------------|-----------------------|--------------------|---------------|---------------|--------------------|---------------|---------------|--------------------|---------------|---------------|--------------------|---------------|-----------------------------------|--------------------|--------------|--------------|
|                                       |                       | Q1-11              | Q2-11         | Q3-11         | Q4-11              | Q1-12         | Q2-12         | Q3-12              | Q4-12         | 2011          | Q1-13              | Q2-13         | Income Account                    | Q1-13              | Q2-13        |              |
| <b>សាខាលេខេត្ត</b>                    | <b>14.9</b>           | <b>15.4</b>        | <b>15.6</b>   | <b>16.1</b>   | <b>16.6</b>        | <b>17.1</b>   | <b>17.8</b>   | <b>18.5</b>        | <b>18.5</b>   | <b>18.5</b>   | <b>18.5</b>        | <b>18.5</b>   | <b>17.2</b>                       | <b>17.2</b>        | <b>17.2</b>  |              |
| <b>រាយការពិភពលោកប្រចាំឆ្នាំ</b>       | <b>1.3</b>            | <b>1.3</b>         | <b>1.3</b>    | <b>1.3</b>    | <b>1.3</b>         | <b>1.3</b>    | <b>1.3</b>    | <b>1.3</b>         | <b>1.3</b>    | <b>1.3</b>    | <b>1.3</b>         | <b>1.3</b>    | <b>1.3</b>                        | <b>1.3</b>         | <b>1.3</b>   | <b>1.3</b>   |
| <b>ចិប្បាយពិភពលោក</b>                 | <b>13.6</b>           | <b>14.1</b>        | <b>14.2</b>   | <b>14.4</b>   | <b>14.8</b>        | <b>15.3</b>   | <b>16.5</b>   | <b>16.2</b>        | <b>17.2</b>   | <b>17.6</b>   | <b>18.5</b>        | <b>18.5</b>   | <b>17.2</b>                       | <b>17.2</b>        | <b>17.2</b>  | <b>17.2</b>  |
| វិធានការងារ                           | 1.7                   | 1.7                | 1.8           | 1.8           | 1.9                | 1.9           | 2.0           | 2.0                | 2.0           | 2.0           | 2.0                | 2.0           | 2.1                               | 2.1                | 2.1          | 2.1          |
| ឯកសារពិភពលោក                          | 1.7                   | 1.7                | 1.8           | 1.8           | 1.9                | 1.9           | 2.0           | 2.0                | 2.0           | 2.0           | 2.0                | 2.0           | 2.1                               | 2.1                | 2.1          | 2.1          |
| ការលក់ និងការកំណត់លក្ខណៈផែនក្នុងក្រុង | 1.7                   | 1.7                | 1.8           | 1.8           | 1.9                | 1.9           | 2.0           | 2.0                | 2.0           | 2.0           | 2.0                | 2.0           | 2.1                               | 2.1                | 2.1          | 2.1          |
| ប្រាក់ចំណែកលើលំនៅធម៌យ៉ាងមួយ           | n.a                   | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a                               | n.a                | n.a          | n.a          |
| ឯកសារពិភពលោក                          | n.a                   | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a                               | n.a                | n.a          | n.a          |
| វិធានការងារក្នុងក្រុង                 | 2.2                   | 2.2                | 2.3           | 2.3           | 2.3                | 2.3           | 2.4           | 2.4                | 2.4           | 2.4           | 2.4                | 2.4           | 2.4                               | 2.4                | 2.4          | 2.4          |
| ឯកសារពិភពលោក                          | 2.2                   | 2.2                | 2.2           | 2.3           | 2.3                | 2.3           | 2.4           | 2.4                | 2.4           | 2.4           | 2.4                | 2.4           | 2.4                               | 2.4                | 2.4          | 2.4          |
| ឯកសារពិភពលោក                          | 2.2                   | 2.2                | 2.2           | 2.3           | 2.3                | 2.3           | 2.4           | 2.4                | 2.4           | 2.4           | 2.4                | 2.4           | 2.4                               | 2.4                | 2.4          | 2.4          |
| ឯកសារពិភពលោក                          | 9.8                   | 10.2               | 10.2          | 10.3          | 10.4               | 10.7          | 11.1          | 11.5               | 12.1          | 12.1          | 12.1               | 12.1          | 11.4                              | 11.4               | 11.4         | 11.4         |
| <b>សាខាលេខេត្ត</b>                    | <b>152.9</b>          | <b>129.4</b>       | <b>180.2</b>  | <b>184.7</b>  | <b>647.2</b>       | <b>179.5</b>  | <b>150.7</b>  | <b>201.8</b>       | <b>184.4</b>  | <b>176.5</b>  | <b>214.7</b>       | <b>214.7</b>  | <b>174.9</b>                      | <b>174.9</b>       | <b>174.9</b> | <b>174.9</b> |
| <b>រាយការពិភពលោកប្រចាំឆ្នាំ</b>       | <b>32.4</b>           | <b>32.4</b>        | <b>32.4</b>   | <b>32.4</b>   | <b>129.7</b>       | <b>13.6</b>   | <b>13.6</b>   | <b>13.6</b>        | <b>13.6</b>   | <b>54.2</b>   | <b>16.8</b>        | <b>16.7</b>   | <b>Compensation of employees</b>  |                    |              |              |
| <b>ចិប្បាយពិភពលោកប្រចាំឆ្នាំ</b>      | <b>120.5</b>          | <b>96.9</b>        | <b>147.8</b>  | <b>152.3</b>  | <b>517.5</b>       | <b>166.0</b>  | <b>137.2</b>  | <b>188.2</b>       | <b>170.9</b>  | <b>662.2</b>  | <b>197.9</b>       | <b>158.2</b>  | <b>Investment income</b>          |                    |              |              |
| វិធានការងារ                           | 111.0                 | 85.0               | 138.0         | 142.9         | 476.9              | 155.2         | 128.0         | 171.7              | 158.7         | 613.6         | 181.8              | 148.7         | Direct investment                 |                    |              |              |
| ឯកសារពិភពលោក                          | 107.6                 | 81.6               | 134.6         | 139.5         | 463.3              | 151.8         | 124.6         | 168.3              | 155.3         | 600.0         | 178.4              | 145.3         | Income on equity                  |                    |              |              |
| ការលក់ និងការកំណត់លក្ខណៈផែនក្នុងក្រុង | 97.2                  | 102.6              | 128.0         | 120.9         | 448.8              | 131.1         | 127.4         | 146.6              | 135.6         | 540.6         | 141.6              | 147.7         | Dividends and distributed profits |                    |              |              |
| ប្រាក់ចំណែកលើលំនៅធម៌យ៉ាងមួយ           | 10.4                  | -21.0              | 6.6           | 18.6          | 14.5               | 20.7          | -2.7          | 21.7               | 19.7          | 59.4          | 36.8               | -2.3          | Reinvested earnings               |                    |              |              |
| ឯកសារពិភពលោក                          | 3.4                   | 3.4                | 3.4           | 3.4           | 13.6               | 3.4           | 3.4           | 3.4                | 3.4           | 13.6          | 3.4                | 3.4           | Income on debt                    |                    |              |              |
| វិធានការងារក្នុង                      | n.a                   | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | Portfolio investment              |                    |              |              |
| ឯកសារពិភពលោក                          | n.a                   | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | Income on equity                  |                    |              |              |
| ឯកសារពិភពលោក                          | n.a                   | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | n.a           | n.a                | n.a           | Income on debt                    |                    |              |              |
| វិធានការងារក្នុង                      | 9.5                   | 11.9               | 9.8           | 9.4           | 40.7               | 10.8          | 9.1           | 16.5               | 12.2          | 48.6          | 16.2               | 9.4           | Other investment                  |                    |              |              |
| <b>សាខាលេខេត្តខេត្តខេត្ត</b>          | <b>-138.0</b>         | <b>-114.0</b>      | <b>-164.8</b> | <b>-169.1</b> | <b>-585.9</b>      | <b>-163.4</b> | <b>-134.2</b> | <b>-184.7</b>      | <b>-166.6</b> | <b>-648.8</b> | <b>-196.2</b>      | <b>-157.7</b> | <b>Net Income</b>                 |                    |              |              |

အမြတ်ဆင့် အသုတေသန ပေါ်လဲရေး အဖွဲ့အစည်း (အမြတ်ဆင့် အသုတေသန ပေါ်လဲရေး အဖွဲ့အစည်း) မှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မန္တလေးရာဇ် ၁၁၁၃ နေ့တွင် အမြတ်ဆင့် အသုတေသန ပေါ်လဲရေး အဖွဲ့အစည်း မှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မန္တလေးရာဇ် ၁၁၁၃ နေ့တွင်

Table 5: Balance of Payments - Current Transfers Account (US\$ million)

តារាងទី ៦ : បច្ចុប្បន្នដែលមែន “សាខាសាខាដៃខ្លួន” ( ពីការបានដូរការយើង )  
 Table 6: Balance of Payments - Capital Account (US\$ million)

|   | ការបានដូរការយើង | Q1-11 | Q2-11 | Q3-11 | Q4-11 | ឆ្នាំ១-១១ | ឆ្នាំ២-១១ | Q1-12 | Q2-12 | Q3-12 | Q4-12 | 2011 | Q1-13 | Q2-13 | ការគ្រប់គ្រង   |
|---|-----------------|-------|-------|-------|-------|-----------|-----------|-------|-------|-------|-------|------|-------|-------|--|
| ការបានដូរការយើង                           | 75.7            | 86.3  | 76.2  | 67.1  | 305.3 | 90.9      | 90.6      | 92.0  | 92.8  | 366.3 | 85.3  | 85.3 | 85.3  | 85.3  | Capital Account  |
| ក្រសួងពិសោធន៍យុទ្ធសាស្ត្រ                 | 55.2            | 55.2  | 55.2  | 55.2  | 220.7 | 79.1      | 79.1      | 79.1  | 79.1  | 316.4 | 85.3  | 85.3 | 85.3  | 85.3  | General government   |
| ប៊ូណុលអភិវឌ្ឍន៍                           | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Debt forgiveness   |
| ជាតិ                                      | 55.2            | 55.2  | 55.2  | 55.2  | 220.7 | 79.1      | 79.1      | 79.1  | 79.1  | 316.4 | 85.3  | 85.3 | 85.3  | 85.3  | Other  |
| ក្រសួងសំខាន់សំខាន់                        | 20.5            | 31.2  | 21.0  | 11.9  | 84.7  | 11.8      | 11.5      | 12.9  | 13.7  | 49.9  | 0.0   | 0.0  | 0.0   | 0.0   | Other sectors  |
| ប៊ូណុលអភិវឌ្ឍន៍សំខាន់                     | 20.5            | 31.2  | 21.0  | 11.9  | 84.7  | 11.8      | 11.5      | 12.9  | 13.7  | 49.9  | 0.0   | 0.0  | 0.0   | 0.0   | Migrants' transfers  |
| ប៊ូណុលអភិវឌ្ឍន៍                           | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Debt forgiveness   |
| ជាតិ                                      | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Other  |
| ការបានដូរការយើង                           | 20.8            | 20.8  | 20.8  | 20.8  | 83.2  | 22.4      | 22.4      | 22.4  | 22.4  | 89.8  | 0.0   | 0.0  | 0.0   | 0.0   | Capital Transfers Debits                                       |
| ក្រសួងពិសោធន៍យុទ្ធសាស្ត្រ                 | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | General government   |
| ប៊ូណុលអភិវឌ្ឍន៍                           | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Debt forgiveness   |
| ជាតិ                                      | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Other  |
| ក្រសួងសំខាន់សំខាន់                        | 20.8            | 20.8  | 20.8  | 20.8  | 83.2  | 22.4      | 22.4      | 22.4  | 22.4  | 89.8  | 0.0   | 0.0  | 0.0   | 0.0   | Other sectors  |
| ប៊ូណុលអភិវឌ្ឍន៍សំខាន់                     | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Migrants' transfers  |
| ជាតិ                                      | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Debt forgiveness   |
| សមាគមប្រជាធិបតេយ្យ                        | 54.9            | 65.5  | 55.4  | 46.3  | 222.1 | 68.5      | 68.1      | 69.5  | 70.4  | 276.5 | 85.3  | 85.3 | 85.3  | 85.3  | Net Capital Transfers  |
| ប្រាក់ និងការបានដូរការយើង និងនិរន័យិត្យិក | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Acquisition and disposal of non-produced, non-financial assets |
| ការបានដូរការយើង                           | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Credits  |
| ប៊ូណុល                                    | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Debits   |
| សមាគមប្រជាធិបតេយ្យ                        | n.a             | n.a   | n.a   | n.a   | n.a   | n.a       | n.a       | n.a   | n.a   | n.a   | n.a   | n.a  | n.a   | n.a   | Balance  |
| សាខាសាខាដៃខ្លួននិងដែលមែន                  | 54.9            | 65.5  | 55.4  | 46.3  | 222.1 | 68.5      | 68.1      | 69.5  | 70.4  | 276.5 | 85.3  | 85.3 | 85.3  | 85.3  | Balance on Capital Account                                     |

**តារាងទី ៧ : បច្ចុប្បន្នទិន្នន័យ - សន្យាណិមិនច្បាស់ (គិតជាលាតីផែលរោគហើរកិច្ច)**

Table 7: Balance of Payments\_Financial Account (US\$ million)

| សន្យាណិមិនច្បាស់                            | ពីថ្ងៃទី ៩-៩-៩ | ពីថ្ងៃទី ៩-៩ | ពីថ្ងៃទី ៩-៩ | ពីថ្ងៃទី ៩-៩ | ថ្ងៃទី ៩-៩ | ពីថ្ងៃទី ៩-៩ | ពីថ្ងៃទី ៩-៩ | ពីថ្ងៃទី ៩-៩ | ថ្ងៃទី ៩-៩ | ថ្ងៃទី ៩-៩ | ថ្ងៃទី ៩-៩ | Financial Account                   |
|---|----------------|--------------|--------------|--------------|------------|--------------|--------------|--------------|------------|------------|------------|-------------------------------------|
|   | Q1-11          | Q2-11        | Q3-11        | Q4-11        | 2011       | Q1-12        | Q2-12        | Q3-12        | Q4-12      | 2011       | Q1-13      | Q2-13                               |
| <b>បច្ចុប្បន្នសម្រួលចិត្តច្បាស់ទិន្នន័យ</b> | -351.1         | -185.1       | -174.3       | -408.1       | -1,118.5   | -753.0       | -360.6       | -535.3       | -675.3     | -2,324.2   | -211.6     | -58.4 Foreign Financial Assets      |
| គ្មាន់ទៀត :                                 |                |              |              |              |            |              |              |              |            |            |            | Of which:                           |
| ហិរញ្ញ                                      | -3.0           | -9.5         | -13.7        | -14.7        | -40.9      | -10.2        | -10.7        | -17.1        | -11.9      | -49.9      | -10.9      | -8.0 Equity                         |
| បំណុល                                       | -348.1         | -175.6       | -160.6       | -393.4       | -1,077.7   | -741.8       | -352.0       | -516.6       | -663.8     | -2,274.2   | -203.3     | -50.1 Debt                          |
| ខ្សោយការណ៍ដើរឯងចាម*                         | 0.0            | 0.0          | 0.0          | 0.0          | 0.1        | -0.9         | 2.2          | -1.7         | 0.4        | -0.1       | 2.6        | -0.3 Other instruments *            |
| <b>វិធាយកស្ថាបន់នៃក្រុងប្រទេស</b>           | -1.5           | -6.7         | -10.1        | -10.9        | -29.2      | -7.3         | -7.7         | -12.7        | -8.5       | -36.2      | -7.7       | -5.4 Direct investment abroad       |
| ហិរញ្ញ                                      | -1.5           | -6.7         | -10.1        | -10.9        | -29.2      | -7.3         | -7.7         | -12.7        | -8.5       | -36.2      | -7.7       | -5.4 Equity                         |
| ប្រាក់ទៅណែនាំសិទ្ធិយោប់បណ្តុ                | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Reinvested earnings                 |
| វិធាយកស្ថាបន់នៃក្រុងប្រទេស                  | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Other direct investment             |
| <b>វិធាយកសិទ្ធិយោប់</b>                     | -11.7          | -10.8        | 6.9          | 9.4          | -6.1       | -16.7        | -3.1         | -9.3         | -5.1       | -34.2      | 4.1        | 3.8 Portfolio investment            |
| ឯកសារហិរញ្ញ                                 | -1.5           | -2.8         | -3.6         | -3.9         | -11.7      | -3.0         | -3.1         | -4.4         | -3.3       | -13.7      | -3.1       | -2.6 Equity securities              |
| ឯលហ្មាប់ណុលុយ                               | -10.2          | -8.0         | 10.6         | 13.2         | 5.6        | -13.7        | 0.0          | -5.0         | -1.8       | -20.5      | 7.2        | 6.4 Debt securities                 |
| <b>វិធាយកស្ថាបន់រៀងរាល់</b>                 | -193.6         | -104.4       | -206.9       | -256.7       | -761.7     | -516.9       | -363.4       | -444.3       | -541.0     | -1,865.6   | 59.6       | -55.6 Other investment              |
| សំណាក់សំណើស៊ី (SDR)                         | -127.5         | -3.3         | -251.7       | 170.6        | -211.8     | -125.7       | 109.7        | -346.2       | 67.0       | -295.2     | 128.6      | -58.9 Trade credits                 |
| ប្រាក់កូនី                                  | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Loans                               |
| ប្រាក់មិនធម្មិរិយាជ្ញ                       | -68.2          | -68.7        | 63.6         | -418.5       | -491.9     | -340.4       | -422.0       | -135.1       | -332.6     | -1,230.2   | -126.8     | 32.3 Currency and deposits          |
| ផ្ទាល់អនុស្សារិយាជ្ញ                        | 2.0            | -32.4        | -18.8        | -8.8         | -58.1      | -50.7        | -51.1        | 37.1         | -275.4     | -340.2     | 57.8       | -29.0 Other assets                  |
| <b>បច្ចុប្បន្នស្ថាបន់នៃប្រទេស</b>           | -144.2         | -63.2        | 35.8         | -149.9       | -321.5     | -212.2       | 13.5         | -69.1        | -120.6     | -388.3     | -267.6     | -1.2 Reserve Assets                 |
| មាស   | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Monetary gold                       |
| សិទ្ធិមិនធម្មិរិយាជ្ញ (SDR)                 | 0.0            | 0.0          | 0.0          | 0.0          | 0.1        | -0.9         | 2.2          | -1.7         | 0.4        | -0.1       | 2.6        | -0.3 Special drawing rights         |
| ស្ថាបន់នៃប្រទេសនៃ IMF                       | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Reserve position in the IMF         |
| រឹងប្រើប្រាស់                               | -144.2         | -63.2        | 35.8         | -149.9       | -321.6     | -211.2       | 11.4         | -67.4        | -121.0     | -388.2     | -270.2     | -0.8 Foreign exchange               |
| គំនិតិយោប់នៃក្រុងប្រទេស                     | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Other claims                        |
| <b>បច្ចុប្បន្នសម្រួលចិត្តច្បាស់ទិន្នន័យ</b> | 444.4          | 472.4        | 116.4        | 525.4        | 1,558.6    | 728.1        | 766.9        | 703.6        | 899.4      | 3,098.0    | 595.6      | 460.7 Foreign Financial Liabilities |
| គ្មាន់ទៀត :                                 |                |              |              |              |            |              |              |              |            |            |            | Of which:                           |
| ហិរញ្ញ                                      | 158.7          | 151.9        | 247.7        | 256.2        | 814.5      | 467.1        | 287.3        | 326.1        | 365.9      | 1,446.4    | 288.3      | 453.6 Equity                        |
| បំណុល                                       | 285.7          | 320.5        | -131.3       | 269.2        | 744.1      | 261.0        | 479.6        | 377.5        | 533.4      | 1,651.6    | 307.3      | 7.1 Debt                            |
| ខ្សោយការណ៍ដើរឯងចាម*                         | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Other instruments *                 |
| <b>វិធាយកស្ថាបន់នៃក្រុងប្រទេស</b>           | 158.7          | 151.9        | 247.7        | 256.2        | 814.5      | 467.1        | 287.3        | 326.1        | 365.9      | 1,446.4    | 288.3      | 453.6 Direct investment in Cambodia |
| ហិរញ្ញ                                      | 148.4          | 172.9        | 241.2        | 237.6        | 800.0      | 446.3        | 290.0        | 304.4        | 346.2      | 1,387.0    | 251.5      | 455.9 Equity                        |
| ប្រាក់ទៅណែនាំសិទ្ធិយោប់បណ្តុ                | 10.4           | -21.0        | 6.6          | 18.6         | 14.5       | 20.7         | -2.7         | 21.7         | 19.7       | 59.4       | 36.8       | -2.3 Reinvested earnings            |
| វិធាយកស្ថាបន់នៃក្រុងប្រទេស                  | --             | --           | --           | --           | --         | --           | --           | --           | --         | --         | --         | Other direct investment             |
| <b>វិធាយកសិទ្ធិយោប់</b>                     | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Portfolio investment                |
| ឯកសារហិរញ្ញ                                 | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Equity securities                   |
| ឯលហ្មាប់ណុលុយ                               | n.a            | n.a          | n.a          | n.a          | n.a        | n.a          | n.a          | n.a          | n.a        | n.a        | n.a        | Debt securities                     |
| <b>វិធាយកស្ថាបន់រៀងរាល់</b>                 | 285.7          | 320.5        | -131.3       | 269.2        | 744.1      | 261.0        | 479.6        | 377.5        | 533.4      | 1,651.6    | 307.3      | 7.1 Other investment                |
| សំណាក់សំណើស៊ី (SDR)                         | 126.2          | 232.1        | -170.8       | 195.1        | 382.6      | -99.6        | 284.2        | 114.9        | -76.1      | 223.3      | 257.6      | -1.8 Trade credits                  |
| ការិយាជ្ញសំណាក់សំណើស៊ី                      | --             | --           | --           | --           | --         | --           | --           | --           | --         | --         | --         | Use of Fund credit & Fund loans     |
| ប្រាក់កូនីមិនធម្មិរិយាជ្ញ                   | 86.8           | 44.4         | 1.1          | 98.7         | 231.0      | 202.1        | 203.4        | 147.4        | 516.3      | 1,069.3    | 23.5       | 97.9 Other loans                    |
| ប្រាក់មិនធម្មិរិយាជ្ញ                       | 71.4           | 42.2         | 32.3         | -28.2        | 117.7      | 157.2        | -9.8         | 109.1        | 89.6       | 346.2      | 24.9       | -90.7 Currency and deposits         |
| ផ្ទាល់អនុស្សារិយាជ្ញ                        | 1.3            | 1.8          | 6.1          | 3.6          | 12.8       | 1.3          | 1.8          | 6.1          | 3.6        | 12.8       | 1.3        | 1.8 Other liabilities               |
| <b>សមតុល្យស្ថាបន់នៃប្រទេស</b>               | 93.3           | 287.3        | -57.9        | 117.3        | 440.1      | -24.9        | 406.3        | 168.3        | 224.1      | 773.8      | 384.0      | 402.3 Balance on Financial Account  |

\*កំណើនមុខងារ និងសិទ្ធិមិនធម្មិរិយាជ្ញ

\*Includes Monetary Gold and Special Drawing Rights

**តារាងទំនាក់ទំនង : ស្ថានភាពទិន្នន័យអាមេរិក (ពីការណានីជាប្រវត្តិក)**

Table 8: International Investment Position (US\$ million)

| ស្ថានភាពទិន្នន័យអាមេរិក               | បី. ១-៩៩        | បី. ២-៩៩        | បី. ៣-៩៩        | បី. ៤-៩៩        | ២០៩៩            | បី. ៩-៩៩        | បី. ៦-៩៩        | បី. ៣-៩៩        | បី. ៤-៩៩        | ២០៩៩            | បី. ៩-៩៩        | បី. ៦-៩៩        | International Investment Position            |
|---------------------------------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|-----------------|--|
|                                       | Q1-11           | Q2-11           | Q3-11           | Q4-11           | 2011            | Q1-12           | Q2-12           | Q3-12           | Q4-12           | 2011            | Q1-13           | Q2-13           |  |
| <b>ច្បាសមិនបានបញ្ជូនបច្ចេកទេន</b>     | <b>8,237.2</b>  | <b>8,464.9</b>  | <b>8,690.3</b>  | <b>9,076.7</b>  | <b>9,076.7</b>  | <b>9,883.9</b>  | <b>10,207.5</b> | <b>10,844.7</b> | <b>11,479.6</b> | <b>11,479.6</b> | <b>11,675.6</b> | <b>11,548.5</b> | <b>Foreign Financial Assets</b>              |
| ក្នុងខោះ :                            |                 |                 |                 |                 |                 |                 |                 |                 |                 |                 |                 |                 | Of which:                                    |
| ហិរិន                                 | 686.1           | 697.0           | 712.4           | 728.8           | 728.8           | 741.3           | 753.6           | 772.7           | 786.2           | 786.2           | 799.3           | 812.1           | Equity                                       |
| ចំណុល                                 | 6,874.4         | 7,054.4         | 7,222.3         | 7,623.5         | 7,623.5         | 8,372.4         | 8,729.8         | 9,256.1         | 9,925.8         | 9,925.8         | 10,136.1        | 10,151.8        | Debt   |
| ខបករដូរស្រួល*                         | 676.7           | 713.5           | 755.6           | 724.3           | 724.3           | 770.2           | 724.1           | 815.9           | 767.5           | 767.5           | 740.2           | 584.6           | Other instruments*                           |
| <b>វិធាយកដ្ឋានក្នុងក្រោមប្រទេស</b>    | <b>352.3</b>    | <b>360.0</b>    | <b>371.0</b>    | <b>382.8</b>    | <b>382.8</b>    | <b>391.0</b>    | <b>399.6</b>    | <b>413.2</b>    | <b>422.7</b>    | <b>422.7</b>    | <b>431.4</b>    | <b>440.6</b>    | <b>Direct investment abroad</b>              |
| ហិរិន                                 | 352.3           | 360.0           | 371.0           | 382.8           | 382.8           | 391.0           | 399.6           | 413.2           | 422.7           | 422.7           | 431.4           | 440.6           | Equity                                       |
| ប្រាក់ដែលបានវិនិយោគបច្ចុប្បន្ន        | n.a             | Reinvested earnings                          |
| វិធាយកដ្ឋានក្នុងក្រោមប្រទេស           | n.a             | Other direct investment                      |
| <b>វិធាយកបែងចែកប្រាំ</b>              | <b>408.4</b>    | <b>419.9</b>    | <b>414.2</b>    | <b>406.1</b>    | <b>406.1</b>    | <b>424.6</b>    | <b>428.8</b>    | <b>439.7</b>    | <b>446.0</b>    | <b>446.0</b>    | <b>443.6</b>    | <b>441.4</b>    | <b>Portfolio investment</b>                  |
| មុខប្រាក់ហិរិន                        | 333.8           | 337.0           | 341.4           | 346.0           | 346.0           | 350.3           | 354.0           | 359.5           | 363.5           | 363.5           | 367.9           | 371.5           | Equity securities                            |
| មុខប្រាក់ណាមុខល                       | 74.6            | 82.9            | 72.8            | 60.1            | 60.1            | 74.3            | 74.7            | 80.3            | 82.5            | 82.5            | 75.8            | 69.8            | Debt securities                              |
| <b>វិធាយកស្រួលរាយ</b>                 | <b>4,669.9</b>  | <b>4,778.4</b>  | <b>4,992.1</b>  | <b>5,256.2</b>  | <b>5,256.2</b>  | <b>5,779.6</b>  | <b>6,148.0</b>  | <b>6,601.3</b>  | <b>7,147.9</b>  | <b>7,147.9</b>  | <b>7,094.7</b>  | <b>7,115.5</b>  | <b>Other investment</b>                      |
| សំណាក់ណាមិនម៉ូស្ទុ                    | 1,211.6         | 1,214.9         | 1,466.6         | 1,295.9         | 1,295.9         | 1,421.6         | 1,312.0         | 1,658.1         | 1,591.1         | 1,591.1         | 1,462.6         | 1,521.4         | Trade credits                                |
| ប្រាក់ក្នុងសំណាក់ណាមិនម៉ូស្ទុ         | n.a             | Loans  |
| ប្រាក់បញ្ចី និងបិយាទុ                 | 3,147.3         | 3,219.3         | 3,161.1         | 3,585.5         | 3,585.5         | 3,931.2         | 4,357.1         | 4,499.5         | 4,836.6         | 4,836.6         | 4,968.5         | 4,900.5         | Currency and deposits                        |
| មុណុសកម្មរូបរាយ                       | 311.0           | 344.2           | 364.4           | 374.7           | 374.7           | 426.8           | 478.9           | 443.6           | 720.2           | 720.2           | 663.6           | 693.6           | Other assets                                 |
| <b>ប្រឈមសម្រួលបច្ចេកទេន</b>           | <b>2,806.6</b>  | <b>2,906.6</b>  | <b>2,913.0</b>  | <b>3,031.6</b>  | <b>3,031.6</b>  | <b>3,288.7</b>  | <b>3,231.2</b>  | <b>3,390.5</b>  | <b>3,463.0</b>  | <b>3,463.0</b>  | <b>3,705.9</b>  | <b>3,551.1</b>  | <b>Reserve Assets</b>                        |
| មុស                                   | 568.2           | 604.0           | 648.8           | 619.3           | 619.3           | 664.3           | 620.3           | 710.5           | 662.4           | 662.4           | 637.7           | 481.8           | Monetary gold                                |
| សិទ្ធិកិរិយាល័យ (SDR)                 | 108.5           | 109.5           | 106.8           | 105.0           | 105.0           | 105.9           | 103.8           | 105.5           | 105.1           | 105.1           | 102.5           | 102.8           | Special drawing rights                       |
| ស្ថានភាពទិន្នន័យប្រចាំឆ្នាំ IMF       | n.a             | Reserve position in the Fund                 |
| បិយាទុរាយ                             | 2,129.9         | 2,193.1         | 2,157.4         | 2,307.3         | 2,307.3         | 2,518.5         | 2,507.1         | 2,574.5         | 2,695.5         | 2,695.5         | 2,965.6         | 2,966.5         | Foreign exchange                             |
| សំណាក់ណាមិនម៉ូស្ទុ                    | n.a             | Other claims                                 |
| <b>ច្បាសមិនបានបញ្ជូនបច្ចេកទេន</b>     | <b>10,559.4</b> | <b>11,032.8</b> | <b>11,146.5</b> | <b>11,670.1</b> | <b>11,670.1</b> | <b>12,399.1</b> | <b>13,163.8</b> | <b>13,869.2</b> | <b>14,768.2</b> | <b>14,768.2</b> | <b>15,361.2</b> | <b>15,822.2</b> | <b>Foreign Financial Liabilities</b>         |
| ក្នុងខោះ :                            |                 |                 |                 |                 |                 |                 |                 |                 |                 |                 |                 |                 | Of which:                                    |
| ហិរិន                                 | 5,108.5         | 5,260.4         | 5,508.2         | 5,764.3         | 5,764.3         | 6,231.4         | 6,518.7         | 6,844.8         | 7,210.7         | 7,210.7         | 7,499.0         | 7,952.6         | Equity                                       |
| ចំណុល                                 | 5,450.9         | 5,772.4         | 5,638.3         | 5,905.7         | 5,905.7         | 6,167.7         | 6,645.1         | 7,024.4         | 7,557.4         | 7,557.4         | 7,862.2         | 7,869.6         | Debt   |
| ខបករដូរស្រួល*                         | n.a             | Other instruments*                           |
| <b>វិធាយកដ្ឋានក្នុងក្រោមប្រទេស</b>    | <b>5,786.2</b>  | <b>5,938.1</b>  | <b>6,185.9</b>  | <b>6,442.0</b>  | <b>6,442.0</b>  | <b>6,909.1</b>  | <b>7,196.4</b>  | <b>7,522.5</b>  | <b>7,888.5</b>  | <b>7,888.5</b>  | <b>8,176.7</b>  | <b>8,630.3</b>  | <b>Direct investment in Cambodia</b>         |
| ហិរិន                                 | 4,939.2         | 5,112.1         | 5,353.2         | 5,590.8         | 5,590.8         | 6,037.2         | 6,327.2         | 6,631.6         | 6,977.8         | 6,977.8         | 7,229.3         | 7,685.2         | Equity                                       |
| ប្រាក់ដែលបានវិនិយោគបច្ចុប្បន្ន        | 169.3           | 148.3           | 154.9           | 173.5           | 173.5           | 194.2           | 191.5           | 213.2           | 232.9           | 232.9           | 269.7           | 267.4           | Reinvested earnings                          |
| វិធាយកដ្ឋានក្នុងក្រោមប្រទេស           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | 677.7           | Other direct investment                      |
| <b>វិធាយកបែងចែកប្រាំ</b>              | <b>n.a</b>      | <b>Portfolio investment</b>                  |
| មុខប្រាក់ហិរិន                        | n.a             | Equity securities                            |
| មុខប្រាក់ណាមុខល                       | n.a             | Debt securities                              |
| <b>វិធាយកស្រួលរាយ</b>                 | <b>4,773.1</b>  | <b>5,094.6</b>  | <b>4,960.6</b>  | <b>5,228.0</b>  | <b>5,228.0</b>  | <b>5,490.0</b>  | <b>5,967.4</b>  | <b>6,346.6</b>  | <b>6,879.7</b>  | <b>6,879.7</b>  | <b>7,184.5</b>  | <b>7,191.9</b>  | <b>Other investment</b>                      |
| សំណាក់ណាមិនម៉ូស្ទុ                    | 1,458.2         | 1,690.3         | 1,519.5         | 1,714.6         | 1,714.6         | 1,615.0         | 1,899.2         | 2,014.1         | 1,938.0         | 1,938.0         | 2,195.5         | 2,193.7         | Trade credits                                |
| ការប្រើប្រាស់សំណាក់ណាមិនម៉ូស្ទុ       | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | 0.0             | Use of Fund credit and Fund loans            |
| ប្រាក់ក្នុងសំណាក់ណាមិនម៉ូស្ទុ         | 2,397.3         | 2,441.8         | 2,442.9         | 2,541.6         | 2,541.6         | 2,743.7         | 2,947.1         | 3,094.6         | 3,610.9         | 3,610.9         | 3,634.4         | 3,732.3         | Other loans                                  |
| ប្រាក់បញ្ចី និងបិយាទុ                 | 450.4           | 492.6           | 524.9           | 496.7           | 496.7           | 653.9           | 644.1           | 753.3           | 842.9           | 842.9           | 867.9           | 777.1           | Currency and deposits                        |
| មុណុសកម្មរូបរាយ                       | 467.2           | 470.0           | 473.3           | 475.1           | 475.1           | 477.4           | 477.0           | 484.7           | 488.0           | 488.0           | 486.7           | 488.8           | Other liabilities                            |
| <b>ស្ថានភាពទិន្នន័យអាមេរិក (សរុប)</b> | <b>-2,322.1</b> | <b>-2,567.8</b> | <b>-2,456.2</b> | <b>-2,593.4</b> | <b>-2,593.4</b> | <b>-2,515.2</b> | <b>-2,956.4</b> | <b>-3,024.4</b> | <b>-3,288.6</b> | <b>-3,288.6</b> | <b>-3,685.6</b> | <b>-4,273.7</b> | <b>Net International Investment Position</b> |
| ក្នុងខោះ :                            |                 |                 |                 |                 |                 |                 |                 |                 |                 |                 |                 |                 | Of which:                                    |
| ហិរិន                                 | -4,422.4        | -4,563.4        | -4,795.8        | -5,035.5        | -5,035.5        | -5,490.1        | -5,765.1        | -6,072.1        | -6,424.5        | -6,424.5        | -6,699.7        | -7,140.4        | Equity                                       |
| ចំណុល                                 | 1,423.6         | 1,282.1         | 1,584.0         | 1,717.8         | 1,717.8         | 2,204.7         | 2,084.6         | 2,231.8         | 2,368.4         | 2,368.4         | 2,273.9         | 2,282.2         | Debt   |
| ខបករដូរស្រួល*                         | 676.7           | 713.5           | 755.6           | 724.3           | 724.3           | 770.2           | 724.1           | 815.9           | 767.5           | 767.5           | 740.2           | 584.6           | Other instruments*                           |

\*មិនមែនមុខល

\*Includes Monetary Gold and Special Drawing Rights

តារាងទី៣ : បំណុលចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ( ដើម្បីរាយក្រប់រៀបចំ )

Table 9: External Debt (US\$ million)

\*Provisional data for March Quarter 2011- June Quarter 2013 subject to revision

**ଲେଖନୀରେୟୋ : ଅନ୍ତିମରେ କୌଣସିଲ୍ଲାଙ୍କାରୀ**

**Table 10: Balance of Payments Ratios**

Table 10: Balance of Payments Ratios

માર્ગદર્શિકા

\*Calculating on a flow basis for quarterly data.

## កំណត់ច្បាស់ប្រព័ន្ធខេដ្ឋាន

## କଣ୍ଠ୍ୟବାଜାଳ ସିଇପିଆର୍ଟର୍ସ୍

សិតិផ្តើមទូទាត់ (BOP) និងសិតិស្ថានភាពវិនិយោគអនុរាជី (IIP) ត្រូវបានចងក្រោងដោយការិយាល័យសិតិផ្តើមទូទាត់នៃនាយកដ្ឋានសិតិ នៃជាតិនឹងក្នុងជាតិ ។ សិតិដែលចេញផ្សាយក្នុងព្រំតិប្រពេន់ ជាមួយ ត្រូវបានចងក្រោងសិតិជាមួយ និងសុវត្ថិភាពនឹងសារពូចដែលសិតិផ្តើមទូទាត់របស់មួយនិងឱ្យបិយអនុរាជីខ្ចោះទូទាត់ ។

ជាគោលការណ៍ ស្ថិតិដ្ឋីងទុទាត់គ្របដណ្តូប់រាល់ប្រពិបត្តិការរបស់រដ្ឋាភិបាល អន្តោភាពត្រួសារ ឯកត្តិជន និងសហគ្រាស ជានិភ័សជនរបស់ប្រទេសកម្មជាមួយនឹងអនិភ័សជន ។ កំបុះនៃក្នុងគណនីចរន្ត ( នៃស្ថិតិដ្ឋីងទុទាត់ ) អ្នកចង់ក្រោងស្ថិតិបាល ផ្ទបន្ទុវការបៀបក្នុង (១) ការប្រមូលទិន្នន័យជាចំនួយដែលពីបានឆ្លងការតែមគមយ (២) ការកត់ត្រាធិន្នន័យសេវាកម្មធ្វើដោយស្ថិតិចំនួយជាចំណាំ និងក្នុងការអង់គ្គ មួងម្នាល និង (៣) ការប្រមូលពីការអំពីការបង្កើរចន្ទុនុយជននិងផ្លូវការ និងការបង្កើរដើមទុន ។ ក្នុងរបាយការណ៍ស្ថិតិស្ថានការ វិនិយោគអនុវត្ត នៃគណនីហិរញ្ញវត្ថុ មានបញ្ហាដាប្រើនាមពាណិជ្ជកម្មនៃក្រុងការប្របដណ្តូប់រាល់ប្រពិបត្តិការនិងក្រុងការ និងវិនិយោគជ្លាស់បរទេស និងវិនិយោគផ្លូវការរបស់ផ្លូវកេងកងន និងវិនិយោគរបស់ជនជាតិកម្មជានៅក្រោប្រទេស ។

## ការសំបែក ិលការសំប្តុជនដំសីរី

ការធ្វើស្ថានសម្រាប់ធ្វើការណាត្វិកម្មទំនិញឡើង ត្រូវបានធ្វើឡើងសម្រាប់ការនាំចេញនាំចូលទំនិញឡើងដោយកប់បញ្ចប់ទាំងពាណិជ្ជកម្មទំនិញក្រោមរាយការដែងដោ។ ។

ចំពោះផ្លូវការបែងចាន់ មុខទំនិញប្រចាំឆ្នាំសំខាន់ៗជានេះគឺជាប័ណ្ណតិតិតិ ការនាំចេញលើអារ និងកោសីរក្រដ្ឋានការ ការនាំចេញសម្រៀកបំពាក់តាមប្រព័ន្ធអនុគ្រោះទូទៅ ការនាំចេញកសិតិល ( ពិសេសស្រី និងត្រី ) និងការនាំចេញបន្ទាន់ថ្មីប្រចេសជិតខាង ។ ការប៉ាន់ស្ថានអំពីការនាំចេញលើអារក្រដ្ឋានការ ត្រូវបានធ្វើឡើងដោយផ្តើមបានរបស់ប្រចេសជាផីរុបាលិជ្ជកម្ម និង ព័ត៌មានមួយចំណោមផ្សេងៗទៀតដែលត្រូវបានប្រមូលពីក្រសួងកសិកម្ម ត្រូវប្រមាស្ថ និងនៃសាធ ។ ការនាំចេញកសិតិល និងកោសីរចាំឆ្នាំសំខាន់ៗដោយផ្តើមការិទ្ធិនៃយុទ្ធប្រមូលបានពីក្រសួងកសិកម្ម ត្រូវប្រមាស្ថ និងនៃសាធ និងការសាកស្តា ព័ត៌មានមួយអាមេរិកនៃតាមចំណុចត្រួតពិតិយបស់គេ ។ ការនាំចេញបន្ទាន់ស្ថានតាមរយៈការគណនាការចំណោមនៃមុខទំនិញជាក់លាក់ក្នុងហិរញ្ញាណនៃចូលសរប៊ែនមុខទំនិញនោះ ។

ឯច្ចារេដៃ នានា នឹងក្រោមក្រសួងពេទ្យ ការប្រាក់ស្ថានព្រៃទានធ្វើឡើងចំពោះទំនិញ ព្រមទាំង ពេលតីការនាំចូលដោយផ្ទាក់បាល ការនាំចូលតាមគម្រោង និងទំនិញជានុយ ការនាំចូលទំនិញជាមូលដន្តដែលពាក់ព័ន្ធនឹងសហគ្រាសវិនិយោគជាតិ និងការនាំចូលរវាងប្រជាពលរដ្ឋ ដើម្បីរាយក្រារ ក្រោមក្រសួងពេទ្យ ។ ពាណិជ្ជកម្មក្រោមក្រសួងពេទ្យ ការ ព្រៃទានបានបង្ហាញថា ការសាកល្បែន ត្រូវបានបង្កើតឡើង ដើម្បីបានបន្ថែមសាកល្បែន និងការសាកល្បែន ក្នុងប្រជាពលរដ្ឋ ។ ពាណិជ្ជកម្មក្រោមក្រសួងពេទ្យ ការ ព្រៃទានបានបង្ហាញថា ការសាកល្បែន ត្រូវបានបន្ថែមសាកល្បែន និងការសាកល្បែន ក្នុងប្រជាពលរដ្ឋ ។

၁၅၈

ការពើនេះស្ថានចំពោះថ្លែងឈ្មោះដឹកជញ្ជូនស្ថិតិនឹង ៧,២ ភាពយេ នៃ c.i.f ចំណោកថ្លែងធានាកំប់រងលើការវាំចូលក្រុវបាន  
បានស្ថានចាស្ថិតិនឹង ០,៨ ភាពយេ នៅក្នុងតាមចូល c.i.f ។ ចំនួនភាពយេទាំងនេះគឺត្រូវបានពិនិត្យមើលឡើងវិញបានឡើងទាត់ និង  
ក្រុវបានកំសម្រួលឡើងវិញឡើងបានសម្របបាន ។ ថ្លែងឈ្មោះដឹកជញ្ជូនសរុបសម្រាប់ការវាំចូល និងការវាំចូលក្រុវបានបែងចែក  
ដោយឡើងពីត្រារវាងការដឹកជញ្ជូនតាមផ្លូវរាងការស និងតាមផ្លូវទីក ។ ថ្លែងឈ្មោះដឹកជញ្ជូនសម្រាប់ការវាំចូល ដែលដឹកជាយ  
ក្រុមហ៊ុនអាកាសចរណ៍របស់អនីវត្សសងន ក្រុវបានបានស្ថានដោយប្រើប្រាស់ថ្លែងឈ្មោះដឹកជញ្ជូនពិតជាមធ្យមក្នុងមួយគោលគុណា  
និងបិរិយាណានៃការវាំចូល ។ ថ្លែងឈ្មោះដឹកជញ្ជូនលើការវាំចូលដែលដឹកជាយក្រុមហ៊ុនអាកាសចរណ៍របស់នីវត្សសងន ក្រុវបាន-  
ស្ថានឡើងដោយប្រើប្រាស់វិធីផ្ទុចត្រូវ ។

**ការដែកជញ្ជូនតាមផ្លូវអាកាស ថ្វីលូលសេវាអ្នកដំណើរដែលទួទាត់ដោយនិភ័សជន** ចុះពីក្រុមហ៊ុនអាកាសចរណ៍  
របស់អនិភ័សជន ត្រូវបានចាត់ស្ថានដោយផ្លូវអ្នកលើព័ត៌មានអំពីចំនួនអ្នកដំណើរ ដោយគុបង្រៀបម្បូយនឹងទិន្នន័យដែលបានប្រមូល  
ដោយក្រសួងហេត្តិក្រុមហ៊ុន នៃការមេកដល់ និងការចេញដំណើររបស់និភ័សជន និងអនិភ័សជន ថ្វីសំបុត្រយុទ្ធបេកាប់គិតជា  
មធ្យម និងការផ្តូវអ្នកដំណើរដោយក្រុមហ៊ុនអាកាសចរណ៍ដើរឡើង ឡាតាំងប្រព័ន្ធដែលបានក្រុមហ៊ុន ។ ចំណោកថ្វីសំបុត្រយុទ្ធបេកាប់អ្នក  
ដំណើរដែលរបស់និភ័សជនបានទួទាត់ចុះពីក្រុមហ៊ុនអាកាសចរណ៍របស់និភ័សជន ត្រូវបានចាត់ស្ថានដោយបីប្រាស់វិធីជួចត្សា ។  
សេវាផីកជញ្ជូនតាមផ្លូវអាកាសដើរឡើងឡើត ត្រូវបានចាត់ស្ថានដោយផ្លូវអ្នកលើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍  
របស់និភ័សជន ចំពោះការចំណាយនៅតាមចំណាយនឹងបេរទេស និងព័ត៌មានដែលបានផ្តល់ដោយការងារអាកាសចរណ៍  
សុវិល ចំពោះការចំណាយនៅក្នុងជាតិដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិភ័សជន។

ការដែកជានតាមផ្លូវទីក ផ្លូវលើដែកជាននៃការនាំចូលតាមនាករបស់អន឵ភាសដន ត្រូវបានធ្វើស្ថានដោយដែកចេញផ្លូវលើដែកជានទៅនឹងព្យាពាលតាមរាជាណពីការធ្វើស្ថានផ្លូវលើដែកជាននៃការនាំចូលសុប ហើយគុណនឹងចំណោកនៃការដែកជានតាមនាករបស់អន឵ភាសដន ។ ផ្លូវលើដែកជាននៃការនាំចូលតាមនាករបស់និភាសដន ត្រូវបានធ្វើស្ថានដោយយកផ្លូវលើដែកជានមួយមច្ចប់ពេលទៅនឹងព្យាពាលគុណនឹងសមាមាត្រវេនការនាំចូល ( គិតជាគោះ ) ដើម្បីដោយនាករបស់និភាសដន ។ សេរាបីដែកជានតាមផ្លូវទីករដ្ឋង់ឡើងត្រូវបានធ្វើស្ថានដោយផ្លូវកលើតំបន់ដែលបានផ្តល់ដោយត្រូវការនាករបស់និភាសដន ។

ចំពោះត្រាក់ចំណូលពីសេវាឌើម្បីណើរ ( គណនោ ) ការប្ដានស្ថានដោយទេរកទីត្រា ត្រូវបានធ្វើចំពោះការចំណាយដោយអ្នកលេងលំប្អួន អ្នកទេសចរ ពាណិជ្ជករ និងបុគ្គលិករបស់អ្នករាយនូវជាតិ ។ ពីម៉ាមស្តីពីចំនួននៃការរំភ័យ ពីការចំណាយគឺតាមរយៈការប្រឡងនិងការប្រើប្រាស់បច្ចេកទេសចរណ៍ និងភ្លាក់ងារថ្មីណើរនោះ ។ ចំណែកបុគ្គលិកដើរយៈពេលខ្លួន របស់អ្នករាយនូវជាតិនៅក្នុងគ្រប់គ្រង់ដំនួនយោ ការប្ដានស្ថានត្រូវធ្វើឡើងដោយផ្តើមការប្រើប្រាស់បុគ្គលិក ទាំងនេះ និងការចំណាយតាមប្រឡងនិមួយៗ ។ ការប្ដានស្ថានប្រាក់ចំណាយលើសេវាឌើម្បីណើរ ( គណនោ ) ត្រូវបានធ្វើឡើងដោយផ្តើមការប្រើប្រាស់បុគ្គលិក និងការចំណាយតាមប្រឡងនិមួយៗនៅក្រោមរបស់និភាសានេះ រយៈពេលនៃការស្ថាក់ការប្រើប្រាស់ និងការចំណាយតាមប្រឡងនិមួយៗនៅក្រោមប្រព័ន្ធនេះ ។ ការប្ដានស្ថានត្រូវធ្វើឡើងដោយទេរកទីត្រា ចំពោះការធ្វើដំណើរត្រូវបានចំនួន និងជាផាណិជ្ជកម្ម ហើយត្រូវការចារ៉ា រួមទាំងការប្រើប្រាស់បុគ្គលិក និងការចំណាយតាមប្រឡងនិមួយៗ ។

**សេវាគ្រោះទី ១ របៀបចូលក្នុងផ្ទៃកតណាតមតិ :** ព្រាក់ចំណូលពីសហគ្រាសទូទៅគមនាគមនឹងជាអនីភាសជនចំពោះសេវាថ្មីទូទៅគមនាគមនឹងដែលបានផ្តល់ទៅក្នុងជាតិ ( ផ្ទៃកលើទីនូវនឹងយ៉ាងដែលបានទទួលបានពីក្រសួងថ្មីនឹងទូទៅគមនាគមនឹង ) ការចាត់ស្អានអំពីការចូលរួមនៅក្នុងជាតិ ( ផ្ទៃកលើការសារអស្ឋរីពីមាននៅតាមស្ថានទូទៅបរទេសប្រចាំឆ្នាំនៅក្នុងជាតិ ) ការចាត់ស្អានអំពីសេវាផ្ទៃកតាល់ខ្លួន វិញ្ញុម៉ឺនិងកំសាន្ត ការចាត់ស្អានអំពីផ្តល់បញ្ជីលសប្រចាំឆ្នាំ និងសេវាគ្រោះទី ១ និងការចំណាយរបស់បេសកកម្មការទូទៅបរទេសនៅក្នុងជាតិ ។ របៀបចូលក្នុងផ្ទៃកតណាតមតិទី ២ ព្រាក់ចំណាយរបស់ក្រសួងថ្មីនឹងទូទៅគមនាគមនឹងដែលបានទទួលបានពីក្រសួងថ្មីទូទៅគមនាគមនឹងបស់អនីភាសជន ការចាត់ស្អានអំពីព្រាក់ចំណាយលើក្នុងជាតិ ការចាត់ស្អានអំពីការចំណាយខ្លួនទៅអ្នកម៉ែនការជាបានអនីភាសជនដែលផ្តល់សេវាសាធារណៈ ការប្រាកដដែលបានទទួលបានទូទៅគមនាគមនឹងដែលបានផ្តល់ដោយការបង្កើតឡើង ( ការចាត់ស្អាននេះគ្រប់បានផ្តើមបានមួយនឹងប្រព័ន្ធប្រចាំឆ្នាំការពាក់ព័ន្ធនឹងជាមួយ ផ្សេងទៀត ) ( សូមមើលបង្កើតឡើង ) ការចាត់ស្អានអំពីសេវាផ្ទៃកតាល់ខ្លួន វិញ្ញុម៉ឺនិងកំសាន្ត ការចាត់ស្អានអំពីការចំណាយលើសេវាតាមរបៀបនេះស្ថានដែលទូទៅគមនាគមនឹងដែលបានផ្តល់ទៅអ្នកជាតានាក់បែងចាយការ និងហានិកយោង ក្រោមពីនិវត្តនកស្ថាន ( ពីមានទទួលបានពីសហគ្រាសពាណាក់បែង ) កំប្រឈសការលើបំណុលផ្តរការ និងព្រាក់បងប្រចាំឆ្នាំសម្រាប់ជាសមាជិកភាពរបស់ក្នុងជាតិដែលទូទៅគមនាគមនឹងដើម្បីបិយក្នុងអនុវត្តការពី ផ្តល់បញ្ជីការដែលការិះកិត្តិក្នុងជាតានានិភាសជនទូទៅគមនាគមនឹងដែលបានផ្តល់ទៅអ្នកជាបានអនីភាសជន ការចាត់ស្អានអំពីផ្តល់បញ្ហាបញ្ហាបានដោយស្ថានទូទៅក្នុងជាតិនៅក្រោមប្រទេស ការចាត់ស្អានផ្តល់បញ្ហាបញ្ហាបានដោយស្ថានទូទៅក្នុងជាតិនៅក្រោមប្រទេស និងការចំណាយរបស់ផ្ទាក់ពាល់ក្នុងជាតិសម្រាប់ការក្នុងកំណងបេស់ខ្លួននៅក្រោមប្រទេស និងការចំណាយលើការធ្វើដំណឹងរបស់មន្ត្រីការណ៍ទៅក្រោមប្រទេស ( ពីមានទទួលបានពីគណនីរដ្ឋាកិតាល ) ។

ការចាត់ស្អាន ដែលធ្វើក្នុងប្រព័ន្ធពាយការណ៍ពីប្រតិបត្តិការអនុរជាតិ និងប្រកតិទិន្នន័យធ្វើឡើងឡើង ដើម្បីដោរ ចំពោះសេវាកម្មគម្រោគ នូវស្មើយសារ សេវាសាងសង់ សេវាច្នាល់ខ្លួន វប្បធម៌និងកំសាន្ត សេវាផាណាក់ប៉ែង សេវាបិវបញ្ជាផ្លូវក្នុង សេវាភ្លាកិច្ចាល និងសេវាព្យេងរថ័យ។

## ខេត្តសៀមរាបជំនួយ ( ខេត្តការពាល់ គិតជាងបាត់ )

ការទួរគ្រែកស្នើសុំយោងជាប្រធានបានចាត់ស្ថានដោយផ្តូកលើទីន្ទន់យ៉ាងលាសប្រមូលពីស្ថានទួតបានទេស និងតណានីរដ្ឋាក់ពាល់ ។ ការចាត់ស្ថានលើប្រាក់ចំណូលបសវិនិយោគត្រូវបាន ( តណាន ) ត្រូវបានធ្វើឡើងដោយផ្តូកលើការចាត់ស្ថានប្រាក់ចំណូលពីវិនិយោគត្រូវបានបន្ថែមទៅក្នុងសហគមនាបានដឹងជាពីរសងិន និងអ្នកមានធម្មជាជានជាតិកម្មជាតិ ( ពិសេសគីឡូ:សំឡែង ) ព្រមទាំងការវិនិយោគត្រូវបានបញ្ជីក្រសាសន៍ត្រូវបាន ។ ការចាត់ស្ថានអំពីប្រាក់ចំណូលពីការវិនិយោគត្រូវបានបន្ថែមទៅក្នុងសហគមនាបានដឹងជាពីរសងិន ( តណានទី២ ) ត្រូវបានធ្វើឡើងដោយប្រើប្រាស់ត្រូវបានបន្ថែមទៅក្នុងយ៉ាងលាសប្រមូលពីធានាតារណាយការដឹងពីក្រុមប្រឹក្សាគីឡូនកម្មជាតិ ចំពោះផ្តូកសហគ្រាសធ្វើឡើងឡើត ។ ការចាត់ស្ថានលើការចំណាយការប្រាក់ត្រូវបានទាញយកពីទីន្ទន់យ៉ាងលាសប្រមូលពីការវិនិយោគលើលហប្រព័ន្ធ ( តណាន ) ត្រូវបានចាត់ស្ថាន ដោយផ្តូកលើការសន្និតកំពើភាពលាក់និងការប្រាក់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការចាត់ស្ថានវិនិយោគលើការសន្និតកំពើផលប្រព័ន្ធដែលត្រូវបានបន្ថែមទៅក្នុងសហគមនាបាន និងអ្នកមានធម្មជាជានជាតិកម្មជាតិរាស់នៅក្នុងជាតិ ។ ប្រាក់ចំណូលពីការវិនិយោគលើផលប្រព័ន្ធ ( តណានទី២ ) ត្រូវបានចាត់ស្ថានថាស្ថិតិនឹងសុន្យ ដោយហេតុបាត់កម្មជាតិទាំងមានទីផ្សារមូលប្រព័ន្ធជំឡើយ ហើយទីន្ទន់យ៉ែកុំអាចរកបានដែរ ។ ប្រាក់ចំណូលពីការវិនិយោគធ្វើឡើងឡើត ត្រូវបានចាត់ស្ថានដោយប្រើប្រាស់ត្រូវបានចិត្តនៃយោងឡើង ។

## ଜୀବଶିତ୍ରେଷ୍ଟ୍ରୋଫ୍ଲାଇ ( ଜୀବଜୀବଣ ଶିତ୍ରଜୀବଣାଳ୍ବାହିକାଳୀ )

ទិន្នន័យអំពីបំផុរចរន្តគ្របានប្រមូលមកពីក្រោមបីក្បាយអភិវឌ្ឍន៍កម្ពុជា និងស្រដែកពិតណានីរដ្ឋាក់បាល ។ បន្ទះមានឯកសារការធ្វើស្ថានគ្របានដើម្បីចំណេះការធ្វើរបាយការដើម្បីត្រួតពិនិត្យក្នុងក្រសាធា និងការធ្វើរបាយការសំណង់សំណង់ក្នុងក្រសាធា ។

## କବାଲ୍‌ଟେଲ୍‌ର୍‌ବେଳ୍‌କୁ

ទិន្នន័យអំពីការបើកលេងបំណុលផ្លូវការក្រោរបានប្រមូលពីការិយាល័យគ្រប់គ្រងបំណុលនៃភ្នែកសង្គមកិច្ច និងហិរញ្ញវត្ថុ ពុំទាន់អាចរកទិន្នន័យបានអំពីការបើកលេងបំណុលរបស់ផ្លូវការជាបន្ទីរឡើយ ។ ទិន្នន័យអំពីបង្កើរដឹងទុនដៃងុងឡើត្រក្រោរបានប្រមូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ហើយវរបស់និរប្រវត្តិសាស្ត្របានចាត់ស្ថានដោយផ្លូវការបើកលេងបំណុលនៃការមកដល់ និងការចេញដំណើរកំនត់រាជធានីភ្នែកសង្គមកិច្ច ប្រចាំខែ ។ លទ្ធផលនេះបានបង្ហាញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ពួកគេមានសារសម្រាប់បានបង្ហាញពីការបើកលេងបំណុលនៃភ្នែកសង្គមកិច្ច និងមិនមែនបានបង្ហាញពីការបើកលេងបំណុលនៃភ្នែកសង្គមកិច្ច ។

## គណនីទិន្នន័យនិងការបង្កើតរូបរាង

ការចាត់ស្នាល់ស្នាល់ត្រូវបានធ្វើឡើងដោយផ្តល់កលើទិន្នន័យអំពីការព្យួរតាមពីសេស ដែលត្រូវបានប្រមូលពីក្រសួងសេដ្ឋកិច្ច និងការព្យួរត្រូវ។

**ស្ថាបន្ទាល់និងយោគអនុវត្តន៍របស់ខ្លួន**

ការតាំងស្ថាបនបំណុលក្រោមប្រទេស ក្រោរបានធ្វើឡើងដោយផ្តូកលើប្រភពទិន្នន័យមួយចំនួនដូចជា ការកត់ត្រារបសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជនាការជាតិនឹងកម្ពុជា តារាងគុណឈាមរបស់ជនាការពាណិជ្ជកម្មដែលធ្វើឡើងជនាការជាតិនឹងកម្ពុជា និងការអនុវត្តដែលធ្វើឡើងដោយក្រុមហ៊ុនកិច្ចក្រសួងកម្ពុជា ។ បំណុលក្រោមប្រទេសរបស់ផ្តូកកងកនុងដែលពុំមានការបានពីផ្តូកជាបាលរួមមាន : តណាទានចំពោះវិនិយោគនិត្យលំបាត់បានសរុបជាមួយនឹងបំណុលលើតណាទាននឹងក្រោមហិរញ្ញ ចំពោះខ្លួនទិន្នន័យដូចជាការតាំងចូល ផ្លូវលើលត្រប់ត្រង ផ្លូវលើលតណាទានយុរិ ផ្លូវលើលសេវាភេម្ខុងឡើត និងការប្រាក់និងការតាកលក ប្រជាធាស់ តណាទានចំពោះសហគ្របសកម្ពុជា ។ តណាទានចំពោះវិនិយោគជាត្រាបេងបានជាកំបញ្ឈាយនឹងទុនវិនិយោគជាត្រាបេ

ដើរការ ពេលតីត្រូវជាក់បញ្ហាលទៅក្នុងបំណុលក្រោប្រទេសឡើយ ហើយជាលទ្ធផល ទិន្នន័យអំពីច្បាស់កម្មបំណុលទាំងនេះ ពីតានកំណត់ខ្សោយជាក់បំណុលកំប្រើប្រាស់ក្នុងបំណុលបរទេស ត្រូវបានចងក្រោយឡើងដោយផ្តួចលើទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឥណទានចំពោះជនាគារពាណិជ្ជកម្មបំណុលបរទេស ត្រូវបានចាត់ស្ថានដោយធ្វាល់ផ្តួចលើទិន្នន័យនៃការងាររបស់ជនាគារពាណិជ្ជកម្មបំណុលបរទេស ត្រូវបានចាត់ស្ថានដោយធ្វាល់ផ្តួចលើទិន្នន័យនៃការងាររបស់ជនាគារពាណិជ្ជកម្មបំណុលបរទេស ។

## គារង្រៀច្ចាយ សិទ្ធិការងារនៃកម្ពុជា

សិទ្ធិប្រចាំឆ្នាំត្រូវបានបុះរៀបចំស្ថិតិសេដ្ឋកិច្ច និងរួមចិត្តរបស់ជនាគារជាតិនៃកម្ពុជា ( តាមចម្លើកក្នុងលេខចំណាំរៀបចំស្ថិតិសេដ្ឋកិច្ច ) និងសៀវភៅរៀបចំស្ថិតិសេដ្ឋកិច្ចទាំងឡាតាំ ( ប្រចាំព្រឹកមាស និងឆ្នាំ ) របស់មួលនិធីឯុទ្ធម៌ អនុវត្តជាតិ ។ ការត្រួតបង្ហាញប៉ុណ្ណោះយឺមន័យ និងចំណាត់ថ្នាក់ទិន្នន័យដែលត្រូវបានប្រើប្រាស់ក្នុងការជាក់បង្ហាញទិន្នន័យស្ថិតិសេដ្ឋកិច្ចទាំងឡាតាំ និងស្ថិតិស្ថានការពីនិយោគអនុវត្តជាតិមានលក្ខណៈជុចក្រោម ហើយទិន្នន័យទាំងអស់នេះត្រូវបានគិតជាប្រាក់ដុល្លារអាមេរិក ។

ស្ថិតិសេដ្ឋកិច្ចទាំងឡាតាំ និងស្ថិតិស្ថានការពីនិយោគអនុវត្តជាតិនឹងត្រូវបានកែលមួលប្រចាំ ដោយសារមានការពង្រីកជាបន្ទាប់ នៃប្រកតទិន្នន័យ និងវិធីសាស្ត្រចងក្រោយ ។ គោលនយោបាយកែលមួលទិន្នន័យនិងនិរាប់របស់ជនាគារជាតិនៃកម្ពុជា តីត្រូវជាក់បញ្ហាលទូទៅ ការកែលមួលទិន្នន័យនិងនិរាប់របស់ជនាគារជាតិនៃកម្ពុជាដែលមួលការពីនិយោគអនុវត្តជាតិ និងស្ថិតិស្ថានការពីនិយោគអនុវត្តជាតិ និងស្ថិតិគណនេយ្យជាតិដែលជីឡើងដោយវិទ្យាស្ថានជាតិស្ថិតិ លទ្ធភាពរបស់ជនាគារជាតិនៃកម្ពុជាក្នុងការជាក់បញ្ហាលទិន្នន័យដែលបានកែលមួលនៅក្នុងជំណាត់កាលយើតជានិវោស្សានជាតិស្ថិតិ កាមបណ្តាលឱ្យមានការងារក្នុងការជាក់បញ្ហាលទិន្នន័យដែលបានកែលមួលនៅក្នុងជំណាត់កាលយើតជានិវោស្សានជាតិស្ថិតិ និងស្ថិតិគណនេយ្យជាតិ ។

## **TECHNICAL NOTES**

### **CONCEPTS AND DEFINITIONS**

The balance of payments (BOP) and international investment position (IIP) statistics are compiled by the Balance of Payments Statistics Division of the Statistics Department of the National Bank of Cambodia (NBC). The statistics released in this bulletin are broadly consistent with the International Monetary Fund's (IMF) *Balance of Payments Manual, 5<sup>th</sup> Edition (BPM5)* standards.

In principle, the statistics are compiled on the basis of the recommendations of the BPM5; however, in practice, because of the absence of suitable data, approximation is required for some items and classifications. Because US dollars are used for almost all large transactions, the statistics have been presented in US dollars. Where statistical information is not available in US dollars, it is converted to US dollars at either the period average buying exchange rate or, for transactions derived from stock data, at the end of period buying exchange rate. Transactions are valued at market prices, wherever possible. Exports of goods are valued on an f.o.b. basis. Since the customs imports data are collected on a c.i.f. basis, an adjustment factor is applied to obtain f.o.b. valuation. Exports and imports of goods are recorded at the time of crossing the customs border. Data drawn from administrative records, which are mainly for services and income and transfers, is on either a payment or an accrual basis. Similarly, financial transactions are on either a payment or an accrual basis. The recording of arrears is consistent with the BPM5 standards.

The balance of payments covers, in principle, all transactions of government, households, individuals and enterprises resident in Cambodia with nonresidents. However, within the current account, compilers have experienced problems in: covering goods that do not pass through customs; recording various services and income items that are currently compiled mainly from annual and sub-annual administrative records and less frequent surveys; and collecting information on private and official current and capital transfers. Within the financial account and international investment position statement, problems exist in covering transactions and levels related to foreign direct investment and other investments by the private sector, as well as Cambodian investment abroad.

### **EXPORTS AND IMPORTS OF GOODS**

In the area of *general merchandise trade*, estimates are made for tax-free exports and duty-free imports, including informal trade. On the export side, the most important tax-free components are informal exports of timber and rubber, exports (principally garments) under the GSP, agricultural produce (principally fish and paddy rice), and informal re-exports to neighboring countries. Estimates of informal timber exports are based on partner country information and partial indicative data collected from the Ministry of Agriculture, Forestry and Fisheries (MAFF). Tax-free rubber and agricultural produce exports are estimated from data collected from MAFF and irregular inquiries at Customs border points. *Re-exports* are derived by applying estimated shares of particular commodities to the imports of those commodities. Likewise, on the import side, estimates are made for the goods that enter duty-free, which are imports by government, commodity and project-aid imports, capital good imports related to direct investment enterprises, and raw materials imports by export-oriented businesses. Informal trade estimates based on irregular inquiries are made for a range of imported goods, especially petroleum products, vehicles, electronic and white goods, and food and beverages.

## SERVICES CREDITS AND DEBITS

*Freight and insurance* on imports are respectively estimated to be 7.2 percent and 0.8 percent of the c.i.f. value of imports. These percentages are reviewed on a regular basis and revised when appropriate. Total *freight* for imports and exports are apportioned between air and sea transportation. Freight on imports carried by nonresident airlines is estimated by applying an average freight rate per ton to the quantity of imports. Freight on exports carried by the resident airlines is estimated using the same methodology.

For *air transport*, passenger fares paid by residents to nonresident airlines are estimated based on information on the number of passengers, combined with data collected by the Ministry of Interior on the numbers of resident and nonresident arrivals and departures, an average weighted airfare, and passenger loadings by the different airlines serving Phnom Penh. Passenger fares paid by nonresidents to the resident airlines are estimated in a similar way. Other air transportation services are estimated from information provided by the resident airlines for expenditure in foreign ports and from information provided by the Civil Aviation Authority for expenditure in Cambodia by nonresident airlines. For *sea transport*, freight on imports carried by nonresident carriers is estimated by deducting freight on air imports from the estimate of freight on total imports and applying to the result of the share of nonresident shipping. Freight on exports carried by resident carriers is estimated by multiplying an average freight rate for exported goods by the proportion of the tonnage of exports estimated to be carried by residents. Other sea transportation services are estimated from information provided by resident shipping agents and port authorities.

For *travel credits*, separate estimates are made for expenditures by gamblers, tourists, business travelers and the expatriate staff of international agencies. For tourists and business travelers, information on the number of arrivals is combined with information on the length of stay and the average pattern of expenditure collected from the Ministry of Tourism and travel agents. For short-term employees of international organizations in Cambodia and employees of aid agencies, estimates are based on the number of such staff and the pattern of expenditure. For *travel debits*, estimates are based on the number of departing residents, their estimated length of stay abroad and their pattern of expenditure. While separate business and personal travel estimates are made, no distinction is made between business and personal travel in the published series.

*Other services* included as credit entries: receipts from nonresident telecommunication enterprises for telecommunication services provided in Cambodia, based on data obtained from Ministry of Post and Telecommunications (MPT); estimated expenditures in Cambodia by embassies of foreign governments on rent and purchases of services, based on an inquiry from embassies; estimates of personal, cultural and recreational services; estimates of facilitation fees and other miscellaneous services; and expenditure in Cambodia by diplomatic missions. Included as debit entries are: payments to nonresident telecommunication enterprises by MPT; estimates of royalties and license fees paid; estimated payments to nonresident contractors providing construction services on projects that are funded by development assistance transfers (estimated with other aid-related transactions—see *current transfers*); estimates of personal, cultural and recreational services; estimates of net insurance paid to nonresident insurers on imports and other non-life risks incurred in Cambodia (obtained from insurance enterprises); service charges on official debt and annual membership assessment paid to the IMF; operational leasing charges paid to nonresidents by resident transport operators; estimated lease payments on buildings by Cambodian embassies abroad; estimates of management fees; and expenditures by the Cambodian Government on maintaining its representation abroad and travel abroad by officials (information from Government accounts).

## **INCOME CREDITS AND DEBITS**

*Compensation of employees* is estimated based on data collected from foreign embassies and government accounts. Estimates of *direct investment income credits* are based on imputed income from direct investment abroad by resident foreign expatriates and wealthy Cambodians (mainly in housing) and direct investment in enterprises abroad. Estimates of *direct investment income debits* are compiled directly using data collected from the commercial banks and from the CDC for other enterprises. Estimates of interest payments are derived from NBC and the commercial banks' data. *Portfolio investment income credits* are estimated based on dividend and interest assumptions applied to estimates of portfolio investment abroad by expatriates and wealthy Cambodians residing in Cambodia. *Portfolio investment income debits* are estimated as zero as there are no security markets in Cambodia and no data is available. *Other investment income* is estimated using a range of data sources.

## **CURRENT TRANSFERS CREDITS AND DEBITS**

Data on current transfers is collected from the CDC and government accounts. Additionally, estimates are made for *family support and workers' remittances* received from nonresidents.

## **CAPITAL ACCOUNT**

Data on *official debt forgiveness* is collected from debt management records maintained by the Ministry of Economy and Finance (MEF). No data are available on private sector debt forgiveness. Data on other capital transfers are collected from the CDC. *Migrants' transfers* are estimated based on the number of arrivals and departures of expatriates living or working in Cambodia on a long-term basis. *Acquisition and disposal of non-produced, non-financial assets* is assumed to be zero.

## **FINANCIAL ACCOUNT AND EXCEPTIONAL FINANCING**

Outward *direct investment* is assumed to be small and is estimated based on information on resident foreign expatriates and wealthy Cambodians (mainly in housing) and direct investment in enterprises abroad. Estimates for inward direct investment are based on data collected from the commercial banks and the CDC. *Outward portfolio investment* is based on estimates of investments in marketable securities by foreign expatriates and wealthy Cambodians residing in Cambodia. Inward portfolio investments are assumed to be negligible and are not measured. Data on *other investment* transactions is measured from several sources including MEF, NBC and commercial banks. Data on *reserve assets* is derived from the monetary survey. Estimates of *exceptional financing* are based on data collected from MEF.

## **INTERNATIONAL INVESTMENT POSITION AND EXTERNAL DEBT**

*International investment position* statistics are compiled using a variety of methods. *Outward direct investment* estimates are based largely on the estimation model discussed above, supplemented by information from the media and other sources on direct investment in enterprises abroad. *Inward direct investment* is estimated directly from source data. *Portfolio investment* by Cambodian residents abroad is also estimated based on the estimation model described above. Portfolio investment in Cambodia is estimated as zero as there are no security markets in Cambodia and no data is available. *Other investment* estimates are derived from several sources. Trade credits and debits estimates are based on export and import data. Estimates of banks' foreign assets and liabilities are based on data collected by NBC. The estimation model described above, is also used to estimate other investment abroad. *Reserve assets* are estimated from data provided by the International Monetary Fund.

*External debt* estimates are compiled from a range of data sources including: records of the MEF and NBC; balance sheet reports submitted by the commercial banks; and surveys conducted by CDC. Private external debt not publicly guaranteed includes: loans to foreign direct investors, together with inter-company account indebtedness, for items such as imports, management fees, accounting fees, other service fees, and interest and dividends; and loans to Cambodian enterprises. The former are included with other direct investment capital and not with external debt, with the result that data on these loan liabilities is not separately identified. Data on loan liabilities of Cambodian enterprises to their foreign creditors is compiled from CDC data. Loans to domestic banks are estimated directly from the balance sheet data submitted to NBC.

## **DISSEMINATION AND REVISIONS**

Annual statistics are published in NBC's monthly *Economic and Monetary Statistics Review* (normally in the June issue after the reference year), and annual as well as quarterly statistics are published in the Fund's *Balance of Payments Statistics Yearbook (BOPSY)*. The coverage, definitions and classifications used in these presentations are identical, and the data is presented in millions of US dollars.

The BOP and IIP statistics are routinely subject to revisions due to the ongoing improvements in data sources and compilation methods. The revisions policy of NBC is to incorporate any significant revisions to the statistics as soon as possible and to make the revised statistics available to data users on a timely basis. While every effort is made to ensure consistency between the BOP statistics and the comparable national accounts aggregates produced by the National Institute of Statistics (NIS), the ability of NBC to incorporate revised data at a later stage than the NIS can result in differences between the two sets of statistics.

## អីនធិ៍នៃគេហទ័រ

INTERNET

: [www.nbc.org.kh](http://www.nbc.org.kh) គឺជាគេហទ័រទាំងមួយដែលបានបង្កើតឡើង និងទិន្នន័យបានបញ្ជាប់ឡើង ត្រូវបាននិងកំណុងជាកំបញ្ឈូលទៅក្នុងប្រព័ន្ធទិន្នន័យ តាមចែងចាយដែលមាន ។ ហើយសារព័ន្ធដែលត្រូវបានបង្កើតឡើង គឺជាគីតាឌិកដែលដាក់លើបំផុតដើម្បីទទួលបានទិន្នន័យសារព័ន្ធដែលការចេញផ្សាយចុងក្រាយបង្ហាល់ ។

[www.nbc.org.kh](http://www.nbc.org.kh) is the NBC website. The website new data and metadata are progressively being added to the database, as resources permit. This website is the best place to start for access to summary data from the latest publications.

## បណ្តុះបណ្តាល

REFERENCE LIBRARY

: ឯកសារពោះពុម្ពផ្សាយរបស់ជនាគារជាតិនៃកម្ពុជា មួយចំនួនភាពរកបានសម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលសេវាតំភ័ព្យលេខាណាព័ត៌មានស្តិតិនៃវិទ្យាសាស្ត្រជាតិស្តិតិ ។

A range of NBC reference publications are available for use by data users at the NIS Data User's Service Center.

## សេវាតំស៊ិទ្ធិ

INFORMATION SERVICE

: បុគ្គលិករបស់នាយកដ្ឋានស្តិតិ នៃជនាគារជាតិនៃកម្ពុជា អាចជួយចងុលបង្ហាញ ប្រើប្រាស់ ឬក្រុមហ៊ុនការិស្សីរកទិន្នន័យតាមតម្លៃការ ។ ការពោះពុម្ពផ្សាយរបស់ជនាគារជាតិ នៃកម្ពុជា អាចរកដើរបាន ហើយសេវាលើការជាតិរបច្ឆាំកើតឡើងបច្ចេកទេសដោយ ។ ចំពោះសេវាលើទិន្នន័យពីសេសសង្ឃឹមឡើងក្នុងភាពរកបានដឹងដឹង តាមរយៈការមកជារក្រីតិត្តិបញ្ជាផ្ទាល់ ។

The Statistics Department staff at NBC can assist users in addressing their data requirements. NBC publications are available for sale and subscription services can be arranged. Other special data services are also available, on a user pays basis.

## គេសយដ្ឋានទាំងអស់ទាំងអស់

CONTACT DETAILS

ជាតិកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្តិតិ

Statistics Department

ប្រអប់សំបុរាណលេខ ២៥

P.O. Box 25

ទីតាំងលេខ ២២-២៤ មហាវិថីព្រះនរោត្តម ភជនីភ្នំពេញ-កម្ពុជា

#22-24 Preah Norodom Boulevard, Phnom Penh, Cambodia

អ៊ីម៉ែល : [info@nbc.org.kh](mailto:info@nbc.org.kh)

E-mail : [info@nbc.org.kh](mailto:info@nbc.org.kh)

ទូរសព្ទ : (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៨

ទូរសព្ទ : (៨៥៥) ២៣ ៨៩៦ ១១៧

Facsimile : (៨៥៥) ២៣ ៤២៦ ១១៧

ISSN 2074-5699

តម្លៃ : ៥ ដុល្លារអាមេរិក ( សម្រាប់ជាតិខ្មែរ : ៩០.០០០ រៀល )

Price: US\$5.00 (KHR 10,000 for Cambodian individuals)

ជាតិកម្ពុជា

Produced by the National Bank of Cambodia